

**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និង**

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

មាតិកា

	ទំព័រ
របាយការណ៍ក្រុមប្រឹក្សាភិបាល	១ - ៤
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវកម្មរួច៖	
របាយការណ៍សវនករឯករាជ្យ	៥ - ៨
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៩
របាយការណ៍ចំណូលលម្អិត	១០
របាយការណ៍បម្រែបម្រួលមូលធន	១១
របាយការណ៍លំហូរសាច់ប្រាក់	១២
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	១៣ - ៥១



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ **ម៉ាកស៊ីម៉ា ភីអិលស៊ី**
MAXIMA Microfinance Plc.

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើ សវនកម្មច្បាប់ ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី ដែលមានឈ្មោះដើមថាអង្គការ ម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ បានបង្កើតឡើង នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និង ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៥ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០០៥៩៩៦ (ពីមុន Co. ៧៨៩៧E/២០០៥)។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណអាជីវកម្មលេខ ០១៣ ពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុឱ្យប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា។ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មអចិន្ត្រៃយ៍ លេខ M.F ០១៣ ជាមួយនឹងឈ្មោះថ្មី ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការកែសម្រួលឈ្មោះថ្មីរបស់ក្រុមហ៊ុនជា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី។

ទីស្នាក់ការដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅ ផ្ទះលេខ២២AB ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សាខានៅតាមបណ្តាខេត្តនានារបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

នាការបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមានបុគ្គលិកចំនួន ២៣២នាក់ (ឆ្នាំ២០២០៖ ១៩០នាក់)។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុនរួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពមីក្រូហិរញ្ញវត្ថុ។ សេវាកម្មទាំងនោះរួមមានការផ្តល់ឥណទាន ទៅដល់គ្រួសារក្រីក្រ និងចំណូលទាប និងសហគ្រាសតូចដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តណាមួយសម្រាប់សកម្មភាពចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងស្ថានភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុន នាការបរិច្ឆេទនោះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញខាងក្រោមនេះ។

នាការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលមិនបានប្រកាស ឬទូទាត់ភាគលាភដែលទាក់ទងនឹង ប្រាក់ចំណេញឡើយ (ឆ្នាំ២០២០៖ មិនមាន)។

ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទតែងតាំង
លោក អន ប៊ុនហាក់	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០០ ក្នុងខែធ្នូ ឆ្នាំ២០០០ (លាលែងពីតំណែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១)
លោក ជេត ច័ន្ទប្រសើរ	សមាជិកក្រុមប្រឹក្សាភិបាល	ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥
លោក Taejun Shin	សមាជិកក្រុមប្រឹក្សាភិបាល	ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥
លោក Sanjay Gandhi	សមាជិកក្រុមប្រឹក្សាភិបាល	ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ (លាលែងពីតំណែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១)
លោក អៅ វេង	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ (លាលែងពីតំណែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១)
លោក យាន ប្ញទ្ធី	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩
លោកស្រី Praachi Gandhi	សមាជិកក្រុមប្រឹក្សាភិបាល	(លាលែងពីតំណែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១)
លោក ប៉ា ប៊ុណ្ណារិទ្ធី	សមាជិកក្រុមប្រឹក្សាភិបាល	ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩
លោក Christophe Forsinetti	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០១
លោក Ewa Janikowska	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០១

គណៈគ្រប់គ្រង

សមាជិកនៃក្រុមគណៈគ្រប់គ្រងរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទតែងតាំង
លោក ប៉ា ប៊ុណ្ណារិទ្ធី	អគ្គនាយក	ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០០ (ចូលនិវត្តន៍នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២)
លោក Tomohiro Isozaki	អគ្គនាយក	ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២
លោកស្រី ស្រេង ស៊ីវឆេង	នាយិកាប្រតិបត្តិហិរញ្ញវត្ថុ	ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០០
លោក ញាណ វីរៈ	នាយកប្រតិបត្តិការ	ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១
លោកស្រី Melissa Garcia	នាយិកាប្រតិបត្តិការឌីជីថល និងទីផ្សារ	ថ្ងៃទី១ ខែវិច្ឆិកា ២០២១
លោក ង៉យ សិន	ប្រធាននាយកដ្ឋានឥណទានជាន់ខ្ពស់	ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥
លោក យាន ជាវិទូ	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាជាន់ខ្ពស់	ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩
លោកស្រី វង្ស សុម៉ាលី	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង	ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ (លាលែងពីតំណែងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១)
លោកស្រី ជា ស្រីមុំ	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងស្តីទី	ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២
លោកស្រី ទូច ពិសិ	ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ	ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨
លោក Eduardo Boyose Jr.	ប្រធាននាយកដ្ឋានផែនការសាជីវកម្ម និង SPM	ទី១ ខែវិច្ឆិកា ២០២១
លោក ខៀវ សេងឌី	ប្រធាននាយកដ្ឋានទីផ្សារ	ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦ (លាលែងពីតំណែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)
លោកស្រី ស៊ឹម សោភណា	ប្រធាននាយកដ្ឋានធនធានមនុស្ស	ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ (លាលែងពីតំណែងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១)
លោកស្រី ឡាយ ស៊ីនាថ	ប្រធាននាយកដ្ឋានធនធានមនុស្ស និងវដ្តបាល	ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០១
លោក សុខ កុសល	ប្រធាននាយកដ្ឋាន ស៊ីវិកា	ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០
លោក សុវណ្ណ ចាន់ដា	ប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិការ	ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩
លោក យ៉ង់ វ៉ា	ប្រធាននាយកដ្ឋានប្រតិបត្តិការសាខា	ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨

អត្ថប្រយោជន៍របស់អភិបាល

អភិបាលដែលបន្តកាន់តំណែងរហូតដល់ចុងឆ្នាំហិរញ្ញវត្ថុ ហើយទទួលបានអត្ថប្រយោជន៍ពីភាគហ៊ុននៅក្នុងក្រុមហ៊ុនមានដូចខាងក្រោម៖

	ភាគហ៊ុនកាន់កាប់ %	ថ្លៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២០
លោក អន ប៊ុនហាក់	១៩,៦៣%	ចំនួនភាគហ៊ុនមានតម្លៃស្មើនឹង ១០០.០០០ ដុល្លារអាមេរិក

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងការិយបរិច្ឆេទ និងចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានការរៀបចំណាមួយ ដែលមានក្រុមហ៊ុនជាគូភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុន ពីក្រុមហ៊ុនទេ។

ចាប់តាំងពីចុងបញ្ចប់ការិយបរិច្ឆេទមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាន នូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន លើកលែងតែមានការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រូវបានធ្វើសវនកម្ម ដោយក្រុមហ៊ុនស្នងការគណនេយ្យ ហ្វេន សនធីន (ខេមបូឌា) លីមីតធីត។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវ ដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលប្រតិបត្តិការហិរញ្ញវត្ថុ ហើយនិងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- (ក) អនុម័តគោលនយោបាយគណនេយ្យសមស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មានរបស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ឬ ប្រសិនបើមានគម្លាតនៃការអនុវត្តស្តង់ដារនេះ ហើយដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ គម្លាតទាំងនោះគួរតែត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ជាចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានសមរម្យ
- (គ) រក្សាទុកកំណត់ត្រាគណនេយ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានការសន្មតថាក្រុមហ៊ុនមិនមានលក្ខណៈសមស្របក្នុងការបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត។ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុន ឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តសំខាន់ៗ ដែលប៉ះពាល់ដល់ប្រតិបត្តិការ ហើយត្រូវប្រាកដថា សេចក្តីសម្រេច ឬការណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់ និងរក្សាឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលសូមបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុ ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ព្រមទាំង កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងយ៉ាងសមរម្យ និងត្រឹមត្រូវទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ការវិភាគដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង



លោក អន ប៊ុនហាក់
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២



Grant Thornton

របាយការណ៍របស់សវនករឯករាជ្យ

ហ្គេន សនចុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គខ្នង

(កែងមហាវិថីព្រះមុនីវង្ស)

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

www.grantthornton.com.kh

ទូលចំពោះភាគហ៊ុនិករបស់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុកាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍ចំណូលលម្អិតរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ និងសេចក្តីពន្យល់ផ្សេងៗទៀត ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះហើយ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយ អនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗទៀត។ ព័ត៌មានផ្សេងៗទាំងនោះរួមមានព័ត៌មាននៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ដែលយើងខ្ញុំទទួលបានមុនការិយបរិច្ឆេទនៃរបាយការណ៍នេះ និងរបាយការណ៍ប្រចាំឆ្នាំដែលរំពឹងទុកថានឹងរៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍នេះ។

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ

សមាជិកភាពហ្គេន សនចុន អន្តរជាតិ។ ហ្គេន សនចុន អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ។ ហើយយើងខ្ញុំមិនផ្តល់ការធានាក្នុងទម្រង់បែបណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះមានភាពស៊ីសង្វាក់គ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំអំឡុងពេលធ្វើសវនកម្មដែរឬទេ បើមិនដូច្នោះទេ ព័ត៌មានទាំងអស់នោះអាច នឹងមានភាពមិនប្រក្រតីដែលអាចផ្តល់ផលប៉ះពាល់ជាសារវន្តដល់ភាពត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ។

ប្រសិនបើ យោងតាមការងារដែលយើងបានអនុវត្តហើយ យើងខ្ញុំសន្និដ្ឋានថា បើមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗ នេះទេ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងទទួលខុសត្រូវលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវរបស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

ការទទួលខុសត្រូវរបស់ក្រុមគណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាវាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើ សមត្ថភាពក្រុមហ៊ុនក្នុងការបន្តប្រតិបត្តិ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។

ការទទួលខុសត្រូវរបស់សវនករលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសមួយច្រើនធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ

សមាជិកភាពប្រៀប សន្តត្តិ អន្តរជាតិ។ ប្រៀប សន្តត្តិ អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

ផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តនូវវិធានដ៏រឹងមាំ និងរក្សាមជ្ឈត្តនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គង រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុស ជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាការកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួម បញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើស ទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្ម ដែល សមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើ ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផល នៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយមគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់ក្រុមគណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទង នឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ ក្រុមហ៊ុន។ ប្រសិន បើយើងសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឱ្យធ្វើ ការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះ មតិយោបល់មិនត្រឹមត្រូវនឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែល ទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាច បណ្តាលឱ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការ លាតត្រដាងនានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវ ភាពត្រឹមត្រូវសមស្របរបស់វា។


គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ
សមាជិកភាពប្រៀប សន្តត្តិ អន្តរជាតិ។ ប្រៀប សន្តត្តិ អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ការរៀបចំផែនការកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបបគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលពួកយើងខ្ញុំរកឃើញកំឡុងពេលធ្វើសវនកម្ម។

Grant Thornton
ហ្គ្រេន សនថុន (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិការបញ្ជី




Ronald C. Almera
នាយកសវនករជំនាញ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	២៦.៤៣៥	១០៧.៦៩៦	១៥.៣២២	៦១.៩៧៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦	១.៣១៥.៦១៧	៥.៣៥៩.៨២៤	២.៨៧៩.៩៦៨	១១.៦៤៩.៤៧១
សមតុល្យនៅធនាគារផ្សេងៗ	៧	៣.៣៥៦.៩៨២	១៣.៦៧៦.៣៤៥	៨៥២.៩៥៩	៣.៤៥០.២១៩
ឥណទានទៅអតិថិជន - សុទ្ធ	៩	២១.៥០៦.៥៣៥	៨៧.៦១៧.៦២៤	២០.៧៦២.៨៣១	៨៣.៩៨៥.៦៥១
មូលធនវិនិយោគ	១០	១០.០០០	៤០.៧៤០	១០.០០០	៤០.៤៥០
ទ្រព្យសកម្មផ្សេងៗ	១១	១០៦.៩២៩	៤៣៥.៦២៩	១០៦.០៧១	៤២៩.០៥៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	១១០.៥៦៩	៤៥០.៤៥៨	៦៤.៨៤៩	២៦២.៣១៤
ទ្រព្យសកម្មអរូបី	១៣	១៥.៧២៦	៦៤.០៦៨	២៤.៣០៦	៩៨.៣១៨
ពន្ធពន្យារទ្រព្យសកម្ម - សុទ្ធ	២៨.៣	១០៩.៧៥១	៤៤៧.១២៦	៦២.៧៦៤	២៥៣.៨៨០
ទ្រព្យសរុប		២៦.៥៥៨.៥៤៤	១០៨.១៩៩.៥១០	២៤.៧៧៩.០៧០	១០០.២៣១.៣៣៧
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	៥.០៩៥.២៩០	២០.៥៦៩.៦៨៦
បុព្វលាភភាគហ៊ុន	១៥	១.៥៣៨.១៧៤	៦.២០៩.៦០៨	១.៥៣៨.១៧៤	៦.២០៩.៦០៨
ប្រាក់ចំណេញរក្សាទុក		២.៤៨៧.២៣៤	១០.០៧០.០០០	២.២២២.២២២	៨.៩៩១.០៣៣
ទុនបម្រុងតាមបទប្បញ្ញត្តិ	១៦	៣៣.៤៩៧	១៣០.២៤៧	១៨៣.១៨២	៧៤០.០៦៤
ប្រាក់ចំណូលបម្រុងទុក		១៣៣.៤២៤	៥៣៨.៤២៨	១៣៣.៤២៤	៥៣៨.៤២៨
រូបិយប័ណ្ណប្តូរបម្រុងទុក		-	៣១៩.៧៩៣	-	៥៣.១០៣
មូលធនសរុប		៩.២៨៧.៦១៩	៣៧.៨៣៧.៧៦២	៩.១៧២.២៩២	៣៧.១០១.៩២២
បំណុល					
ទឹកប្រាក់ជំពាក់ម្ចាស់ភាគហ៊ុន	១៧	១០.០០០.០០០	៤០.៧៤០.០០០	១០.០០០.០០០	៤០.៤៥០.០០០
ប្រាក់កម្ចី	១៨	៦.៦២៨.១៧០	២៧.០០៣.១៦៥	៥.០២៧.៥៧២	២០.៣៣៦.៥២៩
កាតព្វកិច្ចអត្ថប្រយោជន៍នយោជិត	១៩	៤០.១៨០	១៦៣.៦៩៣	៤៩.៤០០	១៩៩.៨២៣
បំណុលផ្សេងៗ	២០	៥៦៥.៨៨៥	២.៣០៥.៤១៥	៤២៨.២៨៨	១.៧៣២.៤២៣
បំណុលពន្ធលើប្រាក់ចំណូល	២៨.២	៣៦.៦៩០	១៤៩.៤៧៥	១០១.៥១៨	៤១០.៦៤០
បំណុលសរុប		១៧.២៧០.៩២៥	៧០.៣១១.៧៤៨	១៥.៦០៦.៧៧៨	៦៣.១២៩.៤១៥
មូលធន និងបំណុលសរុប		២៦.៥៥៨.៥៤៤	១០៨.១៩៩.៥១០	២៤.៧៧៩.០៧០	១០០.២៣១.៣៣៧

របាយការណ៍ចំណូលលម្អិត

	កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣.២)		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣.២)	
ចំណូលការប្រាក់	២១	៣.៨០៨.១២២	១៥.៤៩១.៤៤០	៣.៩១៤.៤៣០	១៥.៩៥៩.១៣១
ចំណាយការប្រាក់	២២	(១.០៥៧.៩០១)	(៤.៣០៣.៥៤១)	(១.២៧៨.០៥៣)	(៥.២១០.៦២២)
ចំណូលពីការប្រាក់សុទ្ធ		២.៧៥០.២២១	១១.១៨៧.៨៩៩	២.៦៣៦.៣៧៧	១០.៧៤៨.៥០៩
ចំណូលពីសេវា និងកម្រៃជើងសារ	២៣.១	៣៥.២៣៤	១៤៣.៣៣២	១៨.៧៨៤	៧៦.៥៨២
ចំណាយលើសេវា និងកម្រៃជើងសារ	២៣.២	(១១.៦៧៦)	(៤៧.៤៩៨)	(៧៣.៤៦៧)	(២៩៩.៥២៥)
ចំណូលពីសេវា និងកម្រៃជើងសារសុទ្ធ		២៣.៥៥៨	៩៥.៨៣៤	(៥៤.៦៨៣)	(២២២.៩៤៣)
ចំណូលផ្សេងៗ	២៤	១៦៨.៣២៥	៦៨៤.៧៤៦	១៥១.១៨៥	៦១៦.៣៨១
ចំណូលប្រតិបត្តិការ		២.៩៤២.១០៤	១១.៩២៨.៤៧៩	២.៧៣២.៧៧៩	១១.១៤១.៩៤៧
ចំណាយលើបុគ្គលិក	២៥	(១.៧៨៣.៨៦៦)	(៧.២៥៦.៧៦៧)	(១.៣០៧.៤៤៤)	(៥.៣៣០.៤៤៩)
ចំណាយប្រតិបត្តិការ	២៦	(៥៦៩.៥៨៤)	(២.៣១៧.០៦៨)	(៥៩៨.៤៩៩)	(២.៤៤០.០៨០)
រំលស់ និងរំលស់លើទ្រព្យសកម្មអរូបី សំវិធានធនលើគណនីជាប់សង្ស័យ៖	១២ & ១៣	(៥៧.១៩២)	(២៣២.៦៥៧)	(៥០.០៨៦)	(២០៤.២០០)
គណនីធនាគារ	២៧	-	-	(៦.៤២៤)	(២៦.១៩០)
គណនីឥណទាន	២៧	(៣៨៧.៦២៩)	(១.៥៧៦.៨៧៥)	(១០០.៣០៨)	(៤០៨.៩៥៦)
ប្រាក់ចំណេញមុនពន្ធលើប្រាក់ចំណូល		១៤៣.៨៣៣	៥៨៥.១១២	៦៧០.១១៨	២.៧៣២.០៧២
ចំណាយពន្ធលើប្រាក់ចំណូល	២៨.១	(២៨.៥០៦)	(១១៥.៩៦២)	(១៥៣.២៦៣)	(៦២៤.៨៥៣)
ចំណេញសុទ្ធក្នុងឆ្នាំ		១១៥.៣២៧	៤៦៩.១៥០	៥១៦.៨៥៥	២.១០៧.២១៩
ចំណេញ/(ខាត)លម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ		-	២៦៦.៦៩០	-	(២៧៦.២០២)
ចំណូលលម្អិតក្នុងឆ្នាំសរុប		១១៥.៣២៧	៧៣៥.៨៤០	៥១៦.៨៥៥	១.៨៣១.០១៧

របាយការណ៍បម្រែបម្រួលមូលធន

	លម្អៀងពីការប្តូររូបិយប័ណ្ណបម្រុងរូបិយប័ណ្ណ												
	ដុល្លារអាមេរិក	ដើមទុន ខ្មែររៀល	ដុល្លារអាមេរិក	បុព្វលាភដើមទុន ខ្មែររៀល	គណនីប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	ខ្មែររៀល	ទុនបម្រុងតាមបទប្បញ្ញត្តិ ដុល្លារអាមេរិក	ខ្មែររៀល	ដុល្លារអាមេរិក	ចំណូលបម្រុង ខ្មែររៀល	ដុល្លារអាមេរិក	មូលធនសរុប ខ្មែររៀល	
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៤	៦.២០៩.៦០៨	២.២២២.២២២	៨.៩៩១.០៣៣	១៨៣.១៨២	៧៤០.០៦៤	១៣៣.៤២៤	៥៣៨.៤២៨	៥៣.១០៣	៩.១៧២.២៩២	៣៧.១០១.៩២២
ចំណេញសុទ្ធក្នុងឆ្នាំ	-	-	-	-	១១៥.៣២៧	៤៦៩.១៥០	-	-	-	-	-	១១៥.៣២៧	៤៦៩.១៥០
ធ្វើទៅជាទុនបម្រុងប្បញ្ញត្តិ	-	-	-	-	១៤៩.៦៨៥	៦០៩.៨១៧	(១៤៩.៦៨៥)	(៦០៩.៨១៧)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	២៦៦.៦៩០	-	២៦៦.៦៩០
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៤	៦.២០៩.៦០៨	២.៤៨៧.២៣៤	១០.០៧០.០០០	៣៣.៤៩៧	១៣០.២៤៧	១៣៣.៤២៤	៥៣៨.៤២៨	៣១៩.៧៩៣	៩.២៨៧.៦១៩	៣៧.៨៣៧.៧៦២
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៤	៦.២០៩.៦០៨	១.៧០២.៤៨៨	៦.៨៧២.១៦៨	១៨៦.០៦១	៧៥១.៧១០	១៣៣.៤២៤	៥៣៨.៤២៨	៣២៩.៣០៥	៨.៦៥៥.៤៣៧	៣៥.២៧០.៩០៥
ចំណេញសុទ្ធក្នុងឆ្នាំ	-	-	-	-	៥១៦.៨៥៥	២.១០៧.២១៩	-	-	-	-	-	៥១៦.៨៥៥	២.១០៧.២១៩
ធ្វើទៅជាទុនបម្រុងប្បញ្ញត្តិ	-	-	-	-	២.៨៧៩	១១.៦៤៦	(២.៨៧៩)	(១១.៦៤៦)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	(២៧៦.២០២)	-	(២៧៦.២០២)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៤	៦.២០៩.៦០៨	២.២២២.២២២	៨.៩៩១.០៣៣	១៨៣.១៨២	៧៤០.០៦៤	១៣៣.៤២៤	៥៣៨.៤២៨	៥៣.១០៣	៩.១៧២.២៩២	៣៧.១០១.៩២២

របាយការណ៍លំហូរសាច់ប្រាក់

		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់	
	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		១៤៣.៨៣៣	៥៨៥.១១២	៦៧០.១១៨	២.៧៣២.០៧២
និយ័តកម្មសម្រាប់៖					
ចំណូលការប្រាក់សុទ្ធ		(២.៧៥០.២២១)	(១១.១៨៧.៨៩៩)	(២.៦៣៦.៣៧៧)	(១០.៧៤៨.៥០៩)
សំវិធានធនលើគណនីជាប់សង្ស័យ	២៧	៣៨៧.៦២៩	១.៥៧៦.៨៧៥	១០៦.៧៣២	៤៣៥.១៤៦
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៤៨.៦១២	១៩៧.៧៥៤	៤១.៤៨២	១៦៩.១២២
រំលស់លើទ្រព្យសកម្មអរូបី	១៣	៨.៥៨០	៣៤.៩០៣	៨.៦០៤	៣៥.០៧៨
ខាតពីការលុបបន្ថែប្រាក់តម្កល់របស់ភាគហ៊ុនដែលបាន ចុះបញ្ជីនៃ Consorcio Estimos S.C.		-	-	៦.៥៥៣	២៦.៧១៧
ការឱនភាពនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត		(៩.២២០)	(៣៧.៥០៧)	(៣.០៩៩)	(១២.៦៣៥)
ខាតមុនបម្រែបម្រួលប្រតិបត្តិការទ្រព្យសកម្ម និងបំណុល		(២.១៧០.៧៨៧)	(៨.៨៣០.៧៦២)	(១.៨០៥.៩៨៧)	(៧.៣៦៣.០០៩)
បម្រែបម្រួលប្រតិបត្តិការទ្រព្យសកម្ម និងបំណុល					
បម្រែបម្រួលសុទ្ធក្នុង៖					
ឥណទានផ្តល់ដល់អតិថិជន - ដុល		(១.១១៩.៦៨៩)	(៤.៥៥៤.៨៩៥)	៣៧១.៣០៩	១.៥១៣.៨២៧
ទ្រព្យសកម្មផ្សេងៗ		៦.៥៨៤	២៦.៧៨៤	៩.៤៣០	៣៨.៤៤៦
បំណុលផ្សេងៗ		៧០.៧៣២	២៨៧.៧៣៨	(៨១.៦៨៤)	(៣៣៣.០២៦)
លំហូរសាច់ប្រាក់ដែលបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៣.២១៣.១៦០)	(១៣.០៧១.១៣៥)	(១.៥០៦.៩៣២)	(៦.១៤៣.៧៦២)
ការប្រាក់ដែលបានទទួល		៣.៧៨៩.០៣៦	១៥.៤១៣.៧៩៨	៣.៨៦៩.៨០២	១៥.៧៧៧.១៨៣
ការប្រាក់ដែលបានទូទាត់		(៩៩៨.៧៦០)	(៤.០៦២.៩៥៦)	(១.២២៨.៣៤៣)	(៥.០០៧.៩៥៤)
ពន្ធលើប្រាក់ចំណូលដែលបានបង់	២៨.២	(១៤០.៣២១)	(៥៧០.៨២៦)	(១៥៩.៥៥២)	(៦៥០.៤៩៦)
សាច់ប្រាក់សុទ្ធ(បានប្រើ)/បានពីក្នុងសកម្មភាពប្រតិបត្តិការ		(៥០៣.២០៥)	(២.២៩១.១១៩)	៩៧៤.៩៧៥	៣.៩៧៤.៩៧១
សកម្មភាពវិនិយោគ					
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១២	(៩៤.៣៣២)	(៣៨៣.៧៤៣)	(១៣.២២៤)	(៥៣.៩១៤)
សកម្មភាពហិរញ្ញប្បទាន					
ប្រាក់កម្ចីដែលបានបង់		២.៧៥០.០០០	១១.១៨៧.០០០	១៣.០០០.០០០	៥៣.០០១.០០០
ការទូទាត់ប្រាក់កម្ចី		(១.១៤១.៦៧៨)	(៤.៦៤៤.៣៤៦)	(១២.៦៣៩.១៩៥)	(៥១.៥២៩.៩៩៨)
សាច់ប្រាក់សុទ្ធពីសកម្មហិរញ្ញប្បទាន		១.៦០៨.៣២២	៦.៥៤២.៦៥៤	៣៦០.៨០៥	១.៤៧១.០០២
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលថ្ងៃទី១ ខែមករា		៩៥០.៧៨៥	៣.៨៦៧.៧៩២	១.៣២២.៥៥៦	៥.៣៩២.០៩៩
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១០៧.០១៧	-	(១០៧.៤៤៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលថ្ងៃទី៣១ ខែធ្នូ	៨	៤.៤៨៤.២៦៩	១៤.១០៥.៩៥២	៣.៤៨៣.៤៨៤	១៤.១៣១.១៨៩

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុនានា

១ ព័ត៌មានទូទៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី ដែលមានឈ្មោះដើមថាអង្គការ ម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រសួង បានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៥ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០០៥៩៩៦ (ពីមុន Co. ៧៨៩៧E/២០០៥)។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណអាជីវកម្មលេខ ០១៣ ពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុឱ្យប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា។ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មអចិន្ត្រៃយ៍ លេខ M.F ០១៣ ជាមួយនឹងឈ្មោះថ្មី ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការកែសម្រួលឈ្មោះថ្មីរបស់ក្រុមហ៊ុនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនរួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពមីក្រូហិរញ្ញវត្ថុ។ សេវាកម្មទាំងនោះរួមមានការផ្តល់ឥណទានទៅដល់គ្រួសារក្រីក្រ និងចំណូលទាប និងសហគ្រាសតូច ដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅ ផ្ទះលេខ ២១AB ផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រុមហ៊ុនមានសាខានៅតាមបណ្តាខេត្តនានា មានទីតាំងស្ថិតនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តតាកែវ។

២ របាយការណ៍ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs)

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដារស្តីពីរបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”)។

យោងតាមប្រកាសលេខ ០៦៨-MEF-ប្រ.ក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ចេញដោយក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា បានធ្វើសេចក្តីអនុម័តស្តីពីការអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IFRS”) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ដោយគ្មានការកែប្រែ។ រាល់ស្តង់ដារ IFRS ថ្មីដែលចេញផ្សាយ នឹងត្រូវបានអនុវត្តដូចគ្នាអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs)។

៣ សេចក្តីសង្ខេបពីគោលការណ៍គណនេយ្យសំខាន់ៗ

៣.១. ការវិភាគជាមធ្យម

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញដូចខាងក្រោម។ គោលការណ៍គណនេយ្យទាំងនេះ ត្រូវបានអនុវត្តយ៉ាងសង្កត់ភាពគ្រប់គ្នា ដែលបានបង្ហាញទាំងអស់ បើមិនមានសង្កត់ភាព នោះទាមទារឱ្យមានការបញ្ជាក់ និងបង្ហាញ។

៣.២. រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ដាក់បង្ហាញ

រូបិយប័ណ្ណជាតិរបស់កម្ពុជាគឺជាខ្មែររៀល (“KHR”) ក៏ប៉ុន្តែប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងការរក្សាកំណត់ត្រាគណនេយ្យបឋម ជាដុល្លារអាមេរិក (“USD”)។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនសម្រាប់គោលបំណង វាស់វែង និងបង្ហាញ ដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពរូបិយប័ណ្ណរបស់ក្រុមហ៊ុន។

ប្រតិបត្តិការរូបិយប័ណ្ណបរទេស ក្រៅពីប្រាក់ដុល្លារអាមេរិក USD គឺត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក USD ក្នុងអត្រាប្តូរប្រាក់នា កាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលជាប្រភេទ កំណត់ដោយ រូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក USD នា កាលបរិច្ឆេទរបាយការណ៍ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក (“USD”) តាមអត្រាប្តូរប្រាក់នា កាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ លម្អៀងពីការប្តូររូបិយប័ណ្ណ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាខ្មែររៀលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានដាក់បញ្ចូល ទាំងស្រុងដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជាចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដោយប្រើប្រាស់ អត្រា ប្តូរប្រាក់ជាផ្លូវការដែលបានបង្ហាញជាប្រាក់រៀលដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិកដែលបានប្រកាសដោយ ធនាគារជាតិនៃកម្ពុជា (“NBC”) ដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
អត្រាមធ្យម*	៤.០៦៨*	៤.០៧៧
អត្រាចុងគ្រា	៤.០៧៤	៤.០៤៥

*អត្រាមធ្យម គឺត្រូវបានកំណត់ដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា។

ការប្តូររូបិយប័ណ្ណទាំងនេះមិនត្រូវបានធ្វើសវនកម្មទេ ហើយមិនត្រូវបានបកស្រាយថាជាតំណាងនៃប្រាក់ដុល្លារអាមេរិក ដែលត្រូវបាន ឬ អាចនឹងត្រូវបាន ឬអាចប្តូរទៅជាប្រាក់រៀលនៅថ្ងៃអនាគតតាមអត្រាដែលបានបង្ហាញនេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។

៣.៣. មូលដ្ឋាននៃការប្រមូលផ្តុំ

របាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូល របាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យកណ្តាល និងការិយាល័យសាខាទាំង១៤របស់ខ្លួនបន្ទាប់ពី ការជម្រះសមតុល្យ និងប្រតិបត្តិការនៃអន្តរសាខា។

៣.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់នៅក្នុងដៃ ប្រាក់បញ្ញើចរន្ត ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើគ្មានកាលកំណត់ រហូតដល់ 3 ខែ ដែលក្រុមហ៊ុនមានលទ្ធភាពពេញលេញក្នុងការដកប្រាក់សម្រាប់គោលបំណងទូទៅនៅពេលណាដែលត្រូវការ។

៣.៥ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ

សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃដើម។

៣.៦ ប្រាក់បញ្ញើតម្កល់តាមបទប្បញ្ញត្តិ

ប្រាក់តម្កល់ធានាដើមទុនត្រូវបានកំណត់តាមថ្លៃដើម និងតំណាងឱ្យប្រាក់បញ្ញើបម្រុងជាចាំបាច់ និងសាច់ប្រាក់ដែលរក្សាទុកជាមួយនឹង ធនាគារជាតិនៃកម្ពុជា អនុលោមតាមច្បាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងមិនមែនសម្រាប់ធ្វើប្រតិបត្តិការហិរញ្ញប្បទានរបស់ ក្រុមហ៊ុនប្រចាំថ្ងៃ។ ដូចនេះប្រាក់បញ្ញើនេះមិនត្រូវបានចាត់ទុកជាផ្នែកមួយនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសម្រាប់គោលបំណង នៃរបាយការណ៍លំហូរសាច់ប្រាក់នោះឡើយ។

៣.៧ ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានទទួលស្គាល់ដំបូងនៅតម្លៃសមស្របណាមួយដែលរាប់បញ្ចូលដោយផ្ទាល់ក្នុងចំណាយប្រតិបត្តិការ និងត្រូវបានវាស់វែងជាបន្តបន្ទាប់នៅចំណាយរំលស់ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពដកខ្លួនភាពសំវិធានធន។

ឥណទានដែលបានលុបចេញពីបញ្ជីទៅក្នុងរបាយការណ៍ចំណូលលម្អិតនៅពេលដែលឥណទានត្រូវបានគិតសំវិធានធននៅក្នុងតម្លៃពេញ និងតម្លៃនៅសល់ដែលមិនទាន់បានបង់ បន្ទាប់ពីកាលបរិច្ឆេទចុងក្រោយ ឬនៅពេលដែលតម្លៃជាក់លាក់នៃឥណទានដែលនៅសល់ ដកជាមួយសំវិធានធនបាត់បង់ និងជាប់សង្ស័យ។

ការប្រមូលបានមកវិញនៃឥណទានដែលបានលុបចេញពីបញ្ជីពីមុន ត្រូវបានបង្ហាញជាប្រាក់ចំណូលប្រតិបត្តិការផ្សេងៗនៅក្នុងរបាយការណ៍ចំណូលលម្អិត។ ការដកត្រលប់មកវិញនៃសំវិធានធនពីមុនៗត្រូវបានបង្ហាញនៅក្នុងចំណាយសំវិធានធននៅក្នុងរបាយការណ៍ចំណូលលម្អិត។

៣.៨ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗត្រូវបានកត់ត្រាតាមថ្លៃដើម។ ការប៉ាន់ស្មានគឺត្រូវបានធ្វើឡើងសម្រាប់គណនីត្រូវទទួលជាប់សង្ស័យដោយផ្អែកលើការពិនិត្យឡើងវិញនូវចំនួនដែលនៅសល់នាថ្ងៃចេញរបាយការណ៍។

៣.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដោយដកចេញរំលស់បង្គរ និងខ្លួនភាពពីការខាតបង់នៃទ្រព្យសម្បត្តិ។ ថ្លៃដើមរួមបញ្ចូលចំណាយដោយផ្ទាល់នៃការទិញនៃទ្រព្យសកម្ម។

ការចំណាយបន្តបន្ទាប់ ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងរបស់ទ្រព្យសកម្មទាំងនោះ ឬទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀតនៅពេលដែលទ្រព្យសកម្មនោះមានអត្ថប្រយោជន៍សេដ្ឋកិច្ចដែលអាចជឿទុកចិត្តបាន នាពេលអនាគតដល់ក្រុមហ៊ុន ហើយតម្លៃនោះអាចវាស់វែងបានត្រឹមត្រូវ។ តម្លៃយោងរបស់ផ្នែកណាមួយនៃទ្រព្យសកម្មដែលបានផ្លាស់ប្តូរ នឹងត្រូវបានលុបចេញពីបញ្ជី។ តម្លៃសេវាកម្មប្រចាំថ្ងៃរបស់ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត នៅពេលដែលចំណាយបានកើតឡើង។ ថ្លៃដើមក៏ត្រូវរួមបញ្ចូលទាំងតម្លៃបឋមទៅលើការរុះរើ ការផ្លាស់ទីតាំងទ្រព្យសកម្ម និងការរៀបចំទីតាំងឡើងវិញ ដែលកាតព្វកិច្ចក្រុមហ៊ុនកើតមាន នៅពេលទិញទ្រព្យសកម្មទាំងនោះប្រសិនបើចាំបាច់។

ផ្នែកនីមួយៗ នៃទ្រព្យសម្បត្តិ និងបរិក្ខារដែលពាក់ព័ន្ធខ្លាំងទៅនឹងថ្លៃដើមសរុបនៃទ្រព្យសកម្ម និងមានអាយុកាលប្រើប្រាស់ផ្សេងៗគ្នា គឺធ្វើការកាត់រំលស់ដាច់ដោយឡែកពីគ្នា។

រំលស់របស់ទ្រព្យសម្បត្តិ និងបរិក្ខារ គឺត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណូលលម្អិត តាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មនីមួយៗដូចខាងក្រោម៖

	អាយុកាលប្រើប្រាស់ប៉ាន់ស្មាន
ការកែលម្អទ្រព្យជួល	២-១០ឆ្នាំ
បរិក្ខារការិយាល័យ	៤ឆ្នាំ
កុំព្យូទ័រ និងសម្ភារៈព័ត៌មានវិទ្យា	៤ឆ្នាំ
គ្រឿងសង្ហារឹម និង គ្រឿងបំពាក់	៤ឆ្នាំ
យានយន្ត	៤ឆ្នាំ

តម្លៃកាកសំណល់ អាយុកាលប្រើប្រាស់និងវិធីសាស្ត្ររំលស់នៃទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញ និងកែសម្រួល ប្រសិនបើមានការបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗគួរឱ្យកត់សម្គាល់ចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍ចុងក្រោយ។

តម្លៃយោងរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យឆ្លាស់ ប្រសិនបើតម្លៃដែលប្រមូលមកវិញបានធំជាងតម្លៃដែលបានស្ថានដែលអាចប្រមូលមកវិញបាន។

ផលចំណេញ និងខាតពីការលក់ត្រូវបានកំណត់ដោយប្រៀបធៀបតម្លៃលក់ ជាមួយនឹងតម្លៃយោង និងទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។ រំលស់ទាំងស្រុងនៃទ្រព្យសម្បត្តិ និងបរិក្ខារ គឺរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុ លុះត្រាតែទ្រព្យសម្បត្តិ និងបរិក្ខារនោះបានលក់ និងលុបចោលពីបញ្ជី។

៣.១០. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការខិនភាពតម្លៃ។ អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញ កម្មវិធីនោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានរំលស់តាមវិធីសាស្ត្ររំលស់ចេញរយៈពេល៥ឆ្នាំ។ ប្រសិនបើមានការបង្ហាញថា មានការប្រែប្រួលច្រើននៃអត្រារំលស់ អាយុកាលប្រើប្រាស់ ឬ តម្លៃសំណល់នៃទ្រព្យសកម្ម អរូបីនោះ ការរំលស់គឺត្រូវបានធ្វើឡើងម្តងទៀតក្នុងពេលឆាប់ៗដើម្បីគិតដល់ការប៉ាន់ស្មានថ្មីៗជាច្រើន។

៣.១១. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានទទួលស្គាល់ដំបូងនៃតម្លៃប្រតិបត្តិការ និង ជាបន្តបន្ទាប់នៅតម្លៃដករំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

៣.១២ បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃប្រតិបត្តិការ ហើយត្រូវបានវាស់វែងតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

**៣.១៣. កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក
ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ**

ប្រកាសលេខ ៤៤៣ បានចេញផ្សាយនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តម្រូវឱ្យក្រុមហ៊ុនបើករំលឹកប្រាក់បំណាច់អតីតភាពការងារទៅឱ្យនិយោជិតដែលមានកិច្ចសន្យាការងារមិនមានកំណត់ចេញរយៈពេល។ និយោជិតទាំងអស់ដែលបានបម្រើការងារមុនថ្ងៃទី១ ខែមករា ឆ្នាំ២០២០ និងបន្តបម្រើការងារឱ្យអង្គភាពនឹងទទួលបានប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួលចំនួន ១៥ថ្ងៃ នៅក្នុង ១ឆ្នាំ ដែលមិនលើសពី ៦ខែ នៃប្រាក់ឈ្នួលសុទ្ធសាធ្វើតាមឆ្នាំនីមួយៗ ហើយប្រាក់បំណាច់អតីតភាពការងារត្រូវបង់រៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២០ ដូចតទៅ៖

- ចំនួន៧.៥ ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និង
- ចំនួន ៧.៥ ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។

ប្រាក់រំលឹកអតីតភាពការងារត្រូវបានទទួលស្គាល់ពេញនៅក្នុងឆ្នាំ២០១៨ និងប្រាក់បំណាច់អតីតភាពការងារត្រូវបង់នាពេលអនាគត (ចំនួន ១៥ថ្ងៃ ក្នុងមួយឆ្នាំ) ទៅឱ្យនិយោជិត ត្រូវបានទទួលស្គាល់នៅក្នុងអំឡុងពេលដែលនិយោជិតបម្រើការងារ។

នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញនូវសារចរណ៍លេខ ០៤២/១៩ ស្តីពីការបើករំលឹកនៃប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០២០ សម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកផ្សេងទៀត ក្រៅពីផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ត្រូវបានពន្យារចំពោះការបើករំលឹកប្រាក់បំណាច់អតីតភាពការងាររហូតដល់ខែធ្នូ ឆ្នាំ២០២១ និងផ្លាស់ប្តូរការបង់ចំនួន ១៥ ថ្ងៃ នៃប្រាក់ឈ្នួលមធ្យមរៀងរាល់ឆ្នាំនៃរយៈពេលបម្រើការងាររបស់និយោជិតចំនួន ៦ ថ្ងៃ ដូចតទៅ៖

- ចំនួន៣ ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និង
- ចំនួន៣ ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។

ចំពោះនិយោជិតដែលមានកិច្ចសន្យាការងារមានចំណែកណាមួយ ពួកគេត្រូវទទួលបានប្រាក់បំណាច់បញ្ចប់កិច្ចសន្យានេះយ៉ាងតិចត្រូវស្មើ ៥% នៃប្រាក់ឈ្នួល ដែលនិយោជិតបានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យានោះ។

ចំពោះនិយោជិតដែលបានលាឈប់ពីការងារ នឹងមិនត្រូវទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលនៅសល់នោះទេ។

អត្ថប្រយោជន៍រយៈពេលខ្លីរបស់បុគ្គលិក

ប្រាក់ឈ្នួល ប្រាក់បៀវត្សភាគទានរបបសន្តិសុខសង្គម ច្បាប់ឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួល ការឈប់សម្រាកដោយសារជម្ងឺ បុព្វលាភ ប្រាក់បំណាច់អតីតភាពការងារ និងអត្ថប្រយោជន៍មិនមែនជាសាច់ប្រាក់ដែលត្រូវបានវាស់វែងលើមូលដ្ឋានមិនធ្វើអប្បបរមា ហើយចំណាយនៅពេលដែលនិយោជិតបម្រើការងារទៅដល់ក្រុមហ៊ុន។

សំណងបង្គររយៈពេលខ្លីដែលទូទាត់សម្រាប់ការឈប់សម្រាក ដូចជាច្បាប់ឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលនិយោជិតបម្រើការងារមានការកើនឡើងនូវការផ្តល់ការទូទាត់ច្បាប់ឈប់សម្រាកនាពេលអនាគត។ សំណងមិនបានបង្គររយៈពេលខ្លីដែលទូទាត់ដោយការឈប់សម្រាកមានដូចជាការឈប់សម្រាកដោយសារជម្ងឺត្រូវបានទទួលស្គាល់នៅពេលដែលការឈប់សម្រាកបានកើតឡើង ហើយត្រូវបានកាត់ចោលឆ្នាំបច្ចុប្បន្ន ប្រសិនបើមិនបានប្រើប្រាស់អស់ហើយនឹងមិនទទួលបានការទូទាត់ជាប្រាក់ទេនៅពេលដែលលាឈប់ពីក្រុមហ៊ុន។

បុព្វលាភត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលមានអំណោយ ច្បាប់ ឬក៏កាតព្វកិច្ចដែលមានប្រយោជន៍ដែលធ្វើឱ្យមានចំណាយ ជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល និងនៅពេលដែលការប៉ាន់ស្មានដែលអាចជឿទុកចិត្តបានអាចកើតឡើងនូវចំនួនទឹកប្រាក់កាតព្វកិច្ច។

៣.១៤. មូលធន ខាតបង់ ភាគលាភ និងទុនបម្រុងស្របច្បាប់

ដើមទុនត្រូវបានបង្ហាញនៅក្នុងតម្លៃនៃភាគហ៊ុនដែលបានបោះផ្សាយ។ បុព្វលាភភាគហ៊ុន រួមបញ្ចូលបុព្វលាភភាគហ៊ុនផ្សេងៗ ដែលទទួលបានលើដើមទុន។

ដោយអនុលោមទៅតាមលក្ខន្តិកៈ ក្រុមហ៊ុនត្រូវបង្វែរប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទមុន ចំនួន ៥% ចូលក្នុងទុនបម្រុង។ ដើម្បីរក្សាទុកជាទុនបម្រុងការបង្វែរនេះនឹងបញ្ឈប់នៅពេលដែលទុនបម្រុងមានចំនួនស្មើនឹង ១០% នៃដើមទុនបានចុះបញ្ជីរបស់ក្រុមហ៊ុន។

ភាគលាភដែលត្រូវបានប្រកាសនិងអនុម័តដោយភាគទុនិក នៅមុនកាលបរិច្ឆេទរបាយការណ៍ ត្រូវបានទទួលស្គាល់ជាបំណុល និងត្រូវកាត់ត្រាដោយដកចេញពីគណនីប្រាក់ចំណេញរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ភាគលាភដែលត្រូវបានប្រកាស និងអនុម័តដោយភាគទុនិក បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ មិនត្រូវបានទទួលស្គាល់ជាបំណុលទេ ប៉ុន្តែត្រូវបង្ហាញនៅក្នុងកំណត់សម្គាល់ស្តីពីព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍នៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ។

ប្រាក់ចំណូលដែលបានរក្សាទុករួមបញ្ចូលទាំងប្រាក់ចំណេញដែលនៅសល់ និងរយៈពេលមុន និងប្រាក់ចំណេញដែលនៅសល់និងរយៈពេលបច្ចុប្បន្ននិងមុន។

សំវិធានធនបទប្បញ្ញត្តិ

ការចាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធន ដល់គ្រឹះស្ថានហិរញ្ញវត្ថុដោយអនុលោមតាមប្រកាសលេខ ៧ ០១៧-៣៤៤-ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ផ្តល់ការណែនាំអំពីការធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធនតាមបទបញ្ញត្តិសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលបានសង្ខេបដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សំវិធានធន
ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)		
ឥណទានស្តង់ដារ	០ - ២៩ ថ្ងៃ	១%
ឥណទានឃ្លាំមើល	៣០ - ៨៩ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	៩០ - ១៧៩ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	១៨០ - ៣៥៩ ថ្ងៃ	៥០%
ឥណទានបាត់បង់	ច្រើនជាង ៣៥៩ ថ្ងៃ	១០០%

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាងមួយឆ្នាំ)		
ឥណទានស្តង់ដារ	០ - ១៤ ថ្ងៃ	១%
ឥណទានឃ្លាំមើល	១៥ - ៣០ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	៣១ - ៦០ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	៦១ - ៩០ ថ្ងៃ	៥០%
ឥណទានបាត់បង់	ច្រើនជាង ៩០ ថ្ងៃ	១០០%

មាត្រា ៧៣ នៃប្រកាសលើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រៀបធៀបការគណនាសំវិធានធនដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រកាសលេខ ៧-០១៧-៣៤៤ ៖

- ក្នុងករណីការគណនាសំវិធានធនដែលអនុលោមតាមប្រកាសខាងលើ មានតម្លៃ ទាបជាងគណនាដែលអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដូចនេះក្រុមហ៊ុនត្រូវកត់ត្រាការគណនាសំវិធានធន ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម។
- ក្នុងករណីបទប្បញ្ញត្តិគណនាសំវិធានធន ដែលអនុលោមតាមប្រកាសខាងលើ ខ្ពស់ជាងឱនភាពអនុលោមតាមការគណនាតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដូចនេះក្រុមហ៊ុនត្រូវកត់ត្រាការគណនាសំវិធានធន អនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងបានផ្ទេរភាពខុសគ្នានេះពីគណនីប្រាក់ចំណេញរក្សាទុក ឬគណនីការខាតបង់ទៅប្រាក់បម្រុងតាមច្បាប់ប្បញ្ញត្តិដែលជាផ្នែកមួយនៃមូលធននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ការកត់ត្រាបញ្ជីសន្ទនាបម្រុងតាមបទប្បញ្ញត្តិ

នៅពេលដែលសំវិធានធនឱនភាពតម្លៃបានគណនាស្របតាមបទប្បញ្ញត្តិ មានចំនួនតិចជាងការគណនាតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសអាជីវកម្មធុនតូច និងមធ្យម។ ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានកត់ត្រាបញ្ជីសន្ទនាតាមចំនួន ដោយមិនឱ្យលើសពីចំនួនដែលត្រូវបានកត់ត្រា បើមិនមានទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំមុនៗទេ។

ទ្រព្យសកម្មហិរញ្ញវត្ថុរៀបចំឡើងវិញ

ដោយអនុលោមតាមសារពាណិជ្ជកម្ម ៨៧.០២១.២៣១៤ លើការធ្វើចំណាត់ថ្នាក់ និងការធ្វើសវិធានធនលក្ខខណ្ឌលើឥណទានដែលបានរៀបចំឡើងវិញចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលបានចេញផ្សាយដោយ NBC ធនាគារបានតម្រូវឱ្យធ្វើការវាយតម្លៃលើការធ្វើចំណាត់ថ្នាក់ឥណទានដែលបានរៀបចំឡើងវិញ ដែលនៅមានជំពាក់នៅឡើយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងត្រូវបានធ្វើសវិធានធនដូចខាងក្រោម៖

- ឥណទានដែលបានរៀបចំឡើងវិញមាន “ស្ថានភាពល្អ” ត្រូវកំណត់ជា “ឥណទានដំណើរការ” និងត្រូវធ្វើចំណាត់ថ្នាក់ជា “ឃ្លាំមើល” ដែលត្រូវធ្វើសវិធានធន ៣% នៃឥណទានដុល ដោយមិនគិតចំនួនដងនៃការរៀបចំឡើងវិញ។
- ឥណទានដែលបានរៀបចំឡើងវិញដែលមាន “ស្ថានភាពដែលត្រូវការការរៀបចំឥណទានឡើងវិញបន្ថែម” ត្រូវកំណត់ថាជា “ឥណទានមិនដំណើរការ” និង ត្រូវចាត់ថ្នាក់ជាឥណទាន “ក្រោមសង្កេត” ចំពោះឥណទានរៀបចំឡើងវិញលើកទីមួយ ហើយត្រូវធ្វើសវិធានធន ២០% នៃឥណទានដុល និង ជាត្រូវចាត់ថ្នាក់ជាឥណទាន “សង្ស័យ” សម្រាប់ឥណទានរៀបចំឡើងវិញលើកទីពីរជាមួយនឹងសវិធានធន ៥០% នៃឥណទានដុល។
- ឥណទានដែលបានរៀបចំឡើងវិញដែលមាន “ស្ថានភាពមិនល្អ” ត្រូវកំណត់ជា “ឥណទានមិនដំណើរការ” និង ត្រូវធ្វើចាត់ថ្នាក់ជា “ឥណទានបាត់បង់” ដែលត្រូវធ្វើសវិធានធន ១០០% នៃឥណទានដុល។

ទន្ទឹមនឹងនេះ ឥណទានដែលបានរៀបចំឡើងវិញចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នឹងទទួលបានអត្ថប្រយោជន៍ជាកាលបរិច្ឆេទលើកលែងការទូទាត់ឥណទានរហូតដល់ចុងខែមិថុនា ឆ្នាំ២០២២ ដោយហេតុថាឥណទានទាំងនេះមិនបានបំពេញតាមតម្រូវការខាងលើ។ ទោះបីជាយ៉ាងណាក៏ដោយ ឥណទានដែលរៀបចំឡើងវិញគិតចាប់ពីខែមីនា ឆ្នាំ២០២០ មិនអាចទទួលបានអត្ថប្រយោជន៍ពីកាលបរិច្ឆេទលើកលែងការទូទាត់ឥណទាននេះទេ។

លើសពីនេះទៀត ធនាគារត្រូវបន្តបញ្ជូនរបាយការណ៍ប្រចាំត្រីមាសស្តីអំពីការត្រួតពិនិត្យឥណទានដែលបានរៀបចំឡើងវិញសមត្ថភាពក្នុងការទូទាត់សងរបស់អតិថិជន ការធ្វើចំណាត់ថ្នាក់ និងការធ្វើសវិធានធន គឺផ្អែកលើសារពាណិជ្ជកម្មនេះព្រមជាមួយកាលបរិច្ឆេទផុតកំណត់នៃរបាយការណ៍ដូចខាងក្រោម៖

- មុនដំណាច់ខែមករា ឆ្នាំ២០២២ ដោយផ្អែកលើទិន្នន័យហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ការវាយការណ៍លើកទី៣
- មុនដំណាច់ខែមេសា ឆ្នាំ២០២២ ដោយផ្អែកលើទិន្នន័យហិរញ្ញវត្ថុគិតត្រឹមខែមីនា ឆ្នាំ២០២២ សម្រាប់ការវាយការណ៍លើកទី៤ និង
- មុនដំណាច់ខែកក្កដា ឆ្នាំ២០២២ ដោយផ្អែកលើទិន្នន័យហិរញ្ញវត្ថុគិតត្រឹមខែមិថុនា ឆ្នាំ២០២២ សម្រាប់ការវាយការណ៍លើកទី៥។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលារវាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ (“BFIs”) ក្រោមសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានប្រារព្ធឡើងដើម្បីសម្រួលដល់ BFIs ក្នុងការអនុវត្តសារពាណិជ្ជកម្ម និងដើម្បីពិភាក្សាអំពីបញ្ហាជាក់ស្តែងផ្សេងៗទៀត។ នៅក្នុងសិក្ខាសាលានេះធនាគារជាតិនៃកម្ពុជាអនុញ្ញាត BFIs អនុវត្តចាប់ពីខែមករា ឆ្នាំ២០២២ ក្នុងការវាយតម្លៃឡើងវិញទៅលើការធ្វើចំណាត់ថ្នាក់ឥណទាន និងការកំណត់ផលប៉ះពាល់ដែលជាលទ្ធផលពីការធ្វើសវិធានធនលើឥណទានដែលបានរៀបចំឡើងវិញដែលនៅមានសមតុល្យប្រាក់ដើមនៅឡើយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ជាលទ្ធផលនៃសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជា បានធ្វើការជូនដំណឹងដល់ BFIs តាមរយៈលិខិតលេខ ៨៧.០២២.១៦៧ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីអំពីការពន្យារពេលក្នុងការបញ្ជូនរបាយការណ៍ប្រចាំត្រីមាសរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ការប្រែប្រួលទិន្នន័យហិរញ្ញវត្ថុដែលបានប្រើប្រាស់រហូតដល់ខែមករា ឆ្នាំ២០២២ និងការបញ្ជាក់អំពីគំរូនៃរបាយការណ៍។

ក្រុមហ៊ុនបានអនុវត្តច្បាប់ស្តីពីសវិធានធនលើផលប៉ះពាល់ឥណទានដែលបានរៀបចំឡើងវិញរបស់ខ្លួនដោយអនុលោមតាមការណែនាំចុងក្រោយ ដូចដែលបានពិពណ៌នានៅក្នុងកថាខណ្ឌមុន។

៣.១៥ ចំណូលការប្រាក់និង ចំណាយការប្រាក់

ចំណូលការប្រាក់ត្រូវកត់ត្រាលើមូលដ្ឋានបង្គរ។ ចំណាយការប្រាក់ត្រូវបានកត់ត្រាលើមូលដ្ឋានបង្គរតាមវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណូលលម្អិតមានការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណូលហិរញ្ញវត្ថុដែលត្រូវបានវាស់ដោយចំណាយរំលស់ត្រូវបានគណនាដោយផ្អែកលើអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាព។

៣.១៦ ចំណូលពីកម្រៃសេវាសំណើការឥណទាន

ចំណូលពីកម្រៃជើងសារត្រូវបានទទួលស្គាល់ទៅតាមរយៈពេលដែលផ្តល់កម្ចីដល់អតិថិជន។

កម្រៃឥណទានដែលមិនទាន់បានរំលស់ត្រូវបានទទួលស្គាល់ជា “ចំណូលមិនទាន់ទទួលបាន” ហើយត្រូវបានទូទាត់ទៅនឹងប្រាក់កម្ចីដល់អតិថិជន ជាផ្នែកនៃ “អប្បហារ” ។

៣.១៧ ចំណាយប្រតិបត្តិការ

ចំណាយប្រតិបត្តិការ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិតក្នុងការិយបរិច្ឆេទណាមួយដែលកើតឡើង។

៣.១៨ ភតិសន្យាប្រតិបត្តិការ

ភតិសន្យាដែលហានិភ័យមួយផ្នែកធំ និងផលនៃកម្មសិទ្ធិលើទ្រព្យសកម្មនេះ ត្រូវបានរក្សាដោយភាគីម្ចាស់ទ្រព្យ ត្រូវបានចាត់ថ្នាក់ជា ភតិសន្យាប្រតិបត្តិការ។ ការទូទាត់ភតិសន្យាប្រតិបត្តិត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានថេរលើរយៈពេលនៃភតិសន្យានោះ។

៣.១៩ ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត រួមមានពន្ធពន្យារ និងពន្ធបច្ចុប្បន្នដែលមិនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលសរុបផ្សេងទៀត ឬដោយផ្ទាល់នៅក្នុងមូលធន។

បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និង/ឬទ្រព្យសកម្ម រួមមានកាតព្វកិច្ច ឬការទាមទារពីអាជ្ញាធរសារពើពន្ធដែលទាក់ទងនឹងការិយបរិច្ឆេទនៃរបាយការណ៍បច្ចុប្បន្ន ឬពីពេលកន្លងមក ដែលមិនបានទូទាត់នាការិយបរិច្ឆេទនៃរបាយការណ៍នោះ។ ពន្ធបច្ចុប្បន្នគឺបំណុលលើប្រាក់ចំណេញជាប់ពន្ធ ដែលខុសពីប្រាក់ចំណេញ ឬខាតក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារលើប្រាក់ចំណូល ត្រូវបានគណនាលើភាពខុសគ្នាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល និងមូលដ្ឋានពន្ធដែលបានរំពឹងទុកថានឹងកើនឡើង ឬកាត់បន្ថយពន្ធលើប្រាក់ចំណេញត្រូវបង់នៅពេលអនាគត និងខាតបង់ពន្ធដែលមិនបានប្រើប្រាស់ និងឥណទានពន្ធដែលមិនប្រើប្រាស់។

ពន្ធពន្យារទ្រព្យសកម្ម និងបំណុល ត្រូវបានគណនាដោយមិនគិតអប្បហារ នៅអត្រាពន្ធដែលរំពឹងទុកថាអាចប្រើប្រាស់ទៅក្នុងរយៈពេលនៃដែលអាចសម្រេចផ្តល់ឱ្យដែលអនុម័តផ្តល់ឱ្យ ឬបានអនុម័តយ៉ាងជាក់លាក់នៅកាលបរិច្ឆេទនៃរបាយការណ៍ ពិចារណាទៅលើលទ្ធផលដែលអាចកើតមានទាំងអស់នៃការពិនិត្យឡើងវិញអាជ្ញាធរពន្ធដារ។

តម្លៃយោងនៃពន្ធពន្យារទ្រព្យសកម្មត្រូវបានពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទនៃរបាយការណ៍ និងកែតម្រូវជាចាំបាច់ទៅតាមការវាយតម្លៃនាពេលបច្ចុប្បន្ននៃពន្ធលើប្រាក់ចំណូលត្រូវបង់នៅពេលអនាគត។

៣.២០. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

ភាគីភាគីពាក់ព័ន្ធគឺជាបុគ្គលឬអង្គភាពដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន។ ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងក្រុមហ៊ុន និងភាគីភាគីពាក់ព័ន្ធរបស់ខ្លួនដោយមិនគិតពីតម្លៃដែលត្រូវបានទទួលពីភាគីភាគីពាក់ព័ន្ធ។

ក. រូបវន្តបុគ្គល ឬសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងរូបវន្តបុគ្គលដែលទាក់ទងនឹងក្រុមហ៊ុន ប្រសិនបើបុគ្គលនោះ៖

- (i) មានសិទ្ធិគ្រប់គ្រង ឬចូលរួមគ្រប់គ្រងរួមក្នុងក្រុមហ៊ុន
- (ii) មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើក្រុមហ៊ុន ឬ
- (iii) គឺជាសមាជិកនៃគណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុនមេចុងក្រោយរបស់ក្រុមហ៊ុន ឬរបស់ក្រុមហ៊ុន

ខ. អង្គភាពដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ប្រសិនបើមានលក្ខខណ្ឌដែលត្រូវបានអនុវត្តដូចខាងក្រោម៖

- (i) ក្រុមហ៊ុន គឺជាសមាជិកនៃសម្ព័ន្ធតែមួយ
- (ii) អង្គភាពមួយគឺជាញាតិសម្ព័ន្ធ ឬការបណ្តាក់ទុនរួមគ្នារបស់អង្គភាពផ្សេងៗទៀត។
- (iii) អង្គភាពទាំងពីរបណ្តាក់ទុនរួមគ្នានៃភាគីទីបីដូចគ្នា។
- (iv) អង្គភាពមួយបណ្តាក់ទុនរួមគ្នាទៅអង្គភាពទីបី ហើយអង្គភាពផ្សេងទៀតគឺជាសហការីនៃអង្គភាពទីបី។
- (v) អង្គភាពគឺជាផែនការផលប្រយោជន៍ក្រោយការងារ សម្រាប់អត្ថប្រយោជន៍របស់នាយករបស់ក្រុមហ៊ុន។
- (vi) អង្គភាពត្រូវបានគ្រប់គ្រង ឬរួមគ្នាគ្រប់គ្រងដោយបុគ្គលម្នាក់ដែលបានកំណត់នៅក្នុងចំណុច (ក) ខាងលើ។
- (vii) បុគ្គលម្នាក់ដែលបានកំណត់នៅក្នុងចំណុច (ក) (i) ខាងលើ ដែលមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើអង្គភាពឬជាសមាជិកនៃគណៈគ្រប់គ្រងរបស់ញាតិសម្ព័ន្ធនៃក្រុមហ៊ុនមេចុងក្រោយ ឬរបស់អង្គភាព។
- (viii) អង្គភាព ឬសមាជិកនៅក្នុងសម្ព័ន្ធមួយផ្តល់សេវាកម្មគ្រប់គ្រងទៅឱ្យក្រុមហ៊ុន។

៣.២១. ឱនភាពតម្លៃ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មដែលជាកម្មវត្ថុក្នុងការធ្វើវិលវល់ ឬវិលវល់លើទ្រព្យសកម្មរូបិយត្រូវបានវាយតម្លៃនៅរាល់ការិយបរិច្ឆេទនៃរបាយការណ៍ ដើម្បីកំណត់ថាតើមានភស្តុតាងបង្ហាញថាទ្រព្យសកម្មនោះមានឱនភាពដែរឬទេ។ នៅពេលដែលមានការចង្អុលបង្ហាញណាមួយថាទ្រព្យសកម្មនោះនឹងកើតមានឱនភាពតម្លៃកើតមានឡើង តម្លៃយោងនៃទ្រព្យសកម្ម (ឬឯកតាបង្កើតសាច់ប្រាក់) លើទ្រព្យសកម្មដែលត្រូវបានបែងចែក គឺត្រូវបានធ្វើតេស្តទៅលើឱនភាព។ ការខាតបង់ឱនភាព ត្រូវបានទទួលស្គាល់ក្នុងចំនួនទឹកប្រាក់ដែលតម្លៃយោងរបស់ទ្រព្យសកម្មលើសពីចំនួនទឹកប្រាក់ដែលអាចស្តារមកវិញបាន។

ចំនួនទឹកប្រាក់ដែលអាចស្តារមកវិញបានគឺខ្ពស់ជាងតម្លៃសមស្របរបស់ទ្រព្យសកម្ម (ឬឯកតាបង្កើតសាច់ប្រាក់របស់ទ្រព្យសកម្ម) ដកថ្លៃដើមនៃការលក់ និងតម្លៃប្រើប្រាស់របស់ទ្រព្យសកម្មនោះ។ ក្នុងគោលបំណងនៃការវាយតម្លៃទៅលើឱនភាព ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតាមកម្រិតទាបបំផុតដែលមានលំហូរសាច់ប្រាក់អាចកត់សម្គាល់បានដាច់ដោយឡែក (ឬឯកតាបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្ម ដែលកើតឡើងពីឱនភាព គេត្រូវបានត្រួតពិនិត្យសម្រាប់កត់ត្រាបញ្ជាក់ទៅលើឱនភាពដែលអាចកើតមានឡើងនៅការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

៣.២២. ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

គណនាដល់អតិថិជន និងសាច់ប្រាក់ និងសាច់ប្រាក់សមមូល ការវិនិយោគលើភាគហ៊ុន និងទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានទទួលស្គាល់ដំបូងនៅប្រតិបត្តិការថ្លៃដើម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងជាបន្តបន្ទាប់នៅតម្លៃដករំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពដកឱនភាពនៃសំវិធានធន។

នៅពេលដែលមានភស្តុតាងបង្ហាញថាតម្លៃយោងដែលត្រូវទទួលបាន មិនអាចប្រមូលបានមកវិញ ការខាតបង់ឱនភាពត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមបញ្ចូលជាមួយចំនួនទឹកប្រាក់ជំពាក់ភាគទុនិក ប្រាក់កម្ចី និងបំណុលផ្សេងៗ។ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូងនៅប្រតិបត្តិការថ្លៃដើម។ បន្ទាប់ពីការទទួលស្គាល់ដំបូង ពួកគេត្រូវបានវាស់វែងនៅតម្លៃជក់រំលស់ដោយប្រើប្រាស់វិធីសាស្ត្រអាត្រាប្រាក់ប្រសិទ្ធភាព។ បំណុលផ្សេងៗ គឺជាលក្ខខណ្ឌបំណុលធម្មតា និងមិនមានការប្រាក់។

៤ ការសន្មត និងការប៉ាន់ស្មាន មិនជាក់លាក់

ព័ត៌មានអំពីការប៉ាន់ស្មាននិងការសន្មតដែលមានឥទ្ធិពលសំខាន់បំផុតលើការទទួលស្គាល់និងការវាស់វែងទ្រព្យសកម្ម បំណុល ចំណូល និងចំណាយត្រូវបានផ្តល់ជូនខាងក្រោម។ លទ្ធផលជាក់ស្តែងអាចខុសគ្នាខ្លាំង។

៤.១. ការប៉ាន់ស្មាន និងការសន្មត

អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលបានរំលស់

ក្រុមហ៊ុនពិនិត្យមើលឡើងវិញនៃការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលបានរំលស់រាល់កាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយផ្អែកលើឧបករណ៍ប្រើប្រាស់រំពឹងទុកលើទ្រព្យសកម្ម។

ឱនភាព

នៅក្នុងការសិក្សាអំពីឱនភាព គណៈគ្រប់គ្រងធ្វើការប៉ាន់ស្មានចំពោះទឹកប្រាក់ដែលអាចទទួលបានត្រលប់មកវិញនៃទ្រព្យសកម្មនីមួយៗ ឬឯកតាបង្កើតសាច់ប្រាក់ គឺអាស្រ័យទៅលើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត និងប្រើអត្រាការប្រាក់អប្បបរមាដើម្បីប៉ាន់ស្មាន។ ការប៉ាន់ស្មានមិនច្បាស់លាស់ដែលទាក់ទងនឹងការវិនិច្ឆ័យអំពីលទ្ធផលប្រតិបត្តិការនៅពេលអនាគត និងធ្វើការកំណត់នូវអត្រាការប្រាក់អប្បបរមាដែលសមស្របណាមួយ។

ពន្ធ

ពន្ធត្រូវបានគណនាផ្អែកលើមូលដ្ឋាននៃការបកស្រាយបច្ចុប្បន្ននៃបទប្បញ្ញត្តិពន្ធ។ ទោះយ៉ាងណាបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមកាលកំណត់ហើយការកំណត់ចុងក្រោយនៃការចំណាយពន្ធនឹងត្រូវធ្វើឡើងបន្ទាប់ពីការវាយតម្លៃដោយអគ្គនាយកដ្ឋានពន្ធដារ។

ក្រុមប្រឹក្សាភិបាល មិនមានការបង្ហាញការវិនិច្ឆ័យសំខាន់ៗណាមួយទាក់ទង ទៅនឹងចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

៤.២. ការវិនិច្ឆ័យ

អភិបាលមិនមានការវិនិច្ឆ័យសំខាន់ៗណាមួយទាក់ទងនឹងសមតុល្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ។

៥ សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ដុល្លារអាមេរិក	១១.៦៤៣	៤៧.៤៣៤	១០.៤៦០	៤២.៣១១
ខ្មែររៀល	១៤.៧៩២	៦០.២៦២	៤.៨៦២	១៩.៦៦៦
	២៦.៤៣៥	១០៧.៦៩៦	១៥.៣២២	៦១.៩៧៧

៦ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ*	២៥៤.៧៦៥	១.០៣៧.៩១៣	២៥៤.៧៦៥	១.០៣០.៥២៤
គណនីចរន្ត	១.០៦០.៨៥២	៤.៣២១.៩១១	២.៦២៥.២០៣	១០.៦១៨.៩៤៧
	១.៣១៥.៦១៧	៥.៣៥៩.៨២៤	២.៨៧៩.៩៦៨	១១.៦៤៩.៤៧១

(*) ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៦-២០៩ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពីការផ្តល់អាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានតម្រូវឱ្យក្រុមហ៊ុនទាំងឡាយតម្កល់ប្រាក់ចំនួន ៥% នៃដើមទុនបានចុះបញ្ជីជាប្រាក់តម្កល់ធានាលើដើមទុននៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះអាចទទួលបានទៅវិញនៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តជម្រះបញ្ជី និងមិនមានកើតឡើងនូវបំណុល។ ប្រាក់តម្កល់ធានាលើដើមទុនត្រូវរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា ០,០៤% ក្នុងមួយឆ្នាំ (ឆ្នាំ២០២០៖ បានទទួលការប្រាក់ ០,០៦% ក្នុងមួយឆ្នាំ)។

៧ សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
គណនីចរន្ត	២៥៦.១៤៤	១.០៤៣.៥៣១	២១.៤១២	៨៦.៦១២
គណនីសន្សំ	១.០៩៣.៥២៣	៤.៤៥៥.០១៣	៨៣១.៥៤៧	៣.៣៦៣.៦០៧
ប្រាក់បញ្ញើមានការកំណត់	២.០០៧.៣១៥	៨.១៧៧.៨០១	-	-
	៣.៣៥៦.៩៨២	១៣.៦៧៦.៣៤៥	៨៥២.៩៥៩	៣.៤៥០.២១៩

៨ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
សាច់ប្រាក់នៅក្នុងដៃ	២៦.៤៣៥	១០៧.៦៩៦	១៥.៣២២	៦១.៩៧៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា - គណនីចរន្ត	១.០៦០.៨៥២	៤.៣២១.៩១១	២.៦២៥.២០៣	១០.៦១៨.៩៤៧
សមតុល្យនៅធនាគារផ្សេងៗ	៣.៣៥៦.៩៨២	១៣.៦៧៦.៣៤៥	៨៥២.៩៥៩	៣.៤៥០.២១៩
	៤.៤៤៤.២៦៩	១៨.១០៥.៩៥២	៣.៤៤៣.៤៨៤	១៤.១៣១.១៤៣

៩ ឥណទានផ្តល់ដល់អតិថិជន-សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២) កំណត់ឡើងវិញ
ឥណទានផ្តល់ដល់អតិថិជន				
ឥណទានឯកត្តជន	២១.៦៣៩.៦៧៨	៨៨.១៦០.០៤៨	២០.៥៩៥.៤១៩	៨៣.៣០៨.៤៦៩
ឥណទានជាក្រុម	៣៥២.៦៦៤	១.៤៣៦.៧៥៣	៤០២.២៣០	១.៦២៧.០២១
ឥណទានផ្តល់ដល់អតិថិជន - ដុល	២១.៩៩២.៣៤២	៨៩.៥៩៦.៨០១	២០.៩៩៧.៦៤៩	៨៤.៩៣៥.៤៩០
អប្បបរមា	(៥១.៣១៨)	(២០៩.០៧០)	(៦២.៩៦២)	(២៥៤.៦៨១)
ឥណទានផ្តល់ដល់អតិថិជនតាមថ្លៃដើមបានរំលស់	២១.៩៤១.០២៤	៨៩.៣៨៧.៧៣១	២០.៩៣៤.៦៨៧	៨៤.៦៨០.៨០៩
សំវិធានលើឥណទានអាក្រក់ និងជាប់សង្ស័យ				
ជាក់លាក់	(២៤៩.០៣០)	(១.០១៤.៥៤៨)	(២៨.០១៥)	(១១៣.៣២១)
ទូទៅ	(១៨៥.៤៥៩)	(៧៥៥.៥៥៩)	(១៤៣.៨៤១)	(៥៨១.៨៣៧)
សរុប	(៤៣៤.៤៨៩)	(១.៧៧០.១០៧)	(១៧១.៨៥៦)	(៦៩៥.១៥៨)
ឥណទានផ្តល់អតិថិជន -សុទ្ធ	២១.៥០៦.៥៣៥	៨៧.៦១៧.៦២៤	២០.៧៦២.៨៣១	៨៣.៩៨៥.៦៥១

ឥណទានដុលផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
(ក) តាមកាលកំណត់៖				
ក្នុងរយៈពេល១ខែ	៧០.៥៦៩	២៨៧.៤៩៨	៤៦៨	១.៨៩៣
លើសពី ១ខែ ទៅ ៣ខែ	១៣៤.៤៥៦	៥៤៧.៧៧៤	២.៣៤៧	៩.៤៩៤
លើសពី ៣ខែ ទៅ ១២ខែ	១.៥៣០.៥៤០	៦.២៣៥.៤២០	៦០១.៧៣៦	២.៤៣៤.០២២
លើសពី ១២ខែ	២០.២៥៦.៧៧៧	៨២.៥២៦.១០៩	២០.៣៩៣.០៩៨	៨២.៤៩០.០៨១
	២១.៩៩២.៣៤២	៨៩.៥៩៦.៨០១	២០.៩៩៧.៦៤៩	៨៤.៩៣៥.៤៩០
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	១៩.៣២៤.៦៤៨	៧៨.៧២៨.៦១៦	១៨.៤១៤.៤៨៧	៧៤.៤៨៦.៦០០
ប្រាក់រៀល	២.៦៦៧.៦៩៤	១០.៨៦៨.១៨៥	២.៥៨៣.១៦២	១០.៤៤៨.៨៩០
	២១.៩៩២.៣៤២	៨៩.៥៩៦.៨០១	២០.៩៩៧.៦៤៩	៨៤.៩៣៥.៤៩០

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ៨៧-០១៦-៣៣៤ ស្តីពីការផ្តល់ ឥណទានជាប្រយោជន៍ជាតិ (រៀល) របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យគ្រប់គ្រឹះស្ថានទាំងអស់ត្រូវមានឥណទានជាប្រយោជន៍ជាតិ យ៉ាងតិច ១០% នៃឥណទានសរុប។ ក្រុមហ៊ុនត្រូវអនុវត្តឱ្យបានលម្អិតតាមការតម្រូវនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

(គ) តាមផ្នែកសេដ្ឋកិច្ច៖

សំណង់	៨.០៧៨.៩៦៩	៣២.៩១៣.៧២០	៧.៦២២.២៦៥	៣០.៨៣២.០៦២
កសិកម្ម	៤.២១៣.៨១៣	១៧.១៦៧.០៧៤	៣.៨៨៧.០០១	១៥.៧២២.៩១៩
ការដឹកជញ្ជូន	៣.៣៣១.៦៨៦	១៣.៥៧៣.២៨៩	៣.៥០៣.៧៥៨	១៤.១៧២.៧០១
ពាណិជ្ជកម្ម និងជំនួញ	១.៥០១.៥២៥	៦.១១៧.២១៣	១.៥០០.៩០៤	៦.០៧១.១៥៧
សេវាកម្ម	១.៤៨៦.៩៨២	៦.០៥៧.៩៦៥	១.៨០១.៧១៣	៧.២៨៧.៩២៩
លក្ខណៈគ្រួសារ	៤៧៥.៨៣៥	១.៩៣៨.៥៥២	៤០១.៥១៤	១.៦២៤.១២៤
ឥណទានសម្រាប់បុគ្គលិក	១២០.៤៨៣	៤៩០.៨៤៨	១១២.០០៦	៤៥៣.០៦៤
ផ្សេងៗ	២.៧៨៣.០៤៩	១១.៣៣៨.១៤០	២.១២៨.៤៨៨	៨.៧៧១.៥៣៤
	២១.៩៩២.៣៤២	៨៩.៥៩៦.៨០១	២០.៩៩៧.៦៤៩	៨៤.៩៣៥.៤៩០

(ឃ) តាមនិវាសនដ្ឋាន៖

និវាសនជន	២១.៩៩២.៣៤២	៨៩.៥៩៦.៨០១	២០.៩៩៧.៦៤៩	៨៤.៩៣៥.៤៩០
----------	------------	------------	------------	------------

(ង) តាមទំនាក់ទំនងភាគីពាក់ព័ន្ធ៖

ឥណទានសម្រាប់បុគ្គលិក	១២០.៤៨៣	៤៩០.៨៤៨	១១២.០០៦	៤៥៣.០៦៤
អតិថិជនខាងក្រៅ	២១.៨៧១.៨៥៩	៨៩.១០៥.៩៥៣	២០.៨៨៥.៦៤៣	៨៤.៤៨២.៤២៦
	២១.៩៩២.៣៤២	៨៩.៥៩៦.៨០១	២០.៩៩៧.៦៤៩	៨៤.៩៣៥.៤៩០

(ច) តាមតំបន់៖

សាខា	២១.៩៩២.៣៤២	៨៩.៥៩៦.៨០១	២០.៩៩៧.៦៤៩	៨៤.៩៣៥.៤៩០
------	------------	------------	------------	------------

(ឆ) តាមចំណាត់ថ្នាក់ឥណទាន៖

ឥណទានស្តង់ដារ	២០.១២៣.៣១០	៨១.៩៨២.៣៦៥	១៩.៩១៨.៦៦១	៨០.៥៧០.៩៨៤
មានការធានា	៩១៥.០៣៧	៣.៧២៧.៨៦១	៤០១.៧១១	១.៦២៤.៩២១
ពុំមានការធានា				
ឥណទានឃ្លាំមើល	៥៩៩.៣៤២	២.៤៤១.៧១៩	៤៥៨.៨៨៨	១.៨៥៦.២០២
មានការធានា	១៩.៤៦៣	៧៩.២៩២	៣.២៦១	១៣.១៩១
ពុំមានការធានា				
ឥណទានក្រោមស្តង់ដារ	៩០.២៦៥	៣៦៧.៧៤០	៤៧.៤១៨	១៩១.៨០៦
មានការធានា	២៣.៣៣២	៩៥.០៥៥	៩២៦	៣.៧៤៦
ពុំមានការធានា				
ឥណទានសង្ស័យ	១១៩.៣៩២	៤៨៦.៤០៣	៩៣.៤១០	៣៧៧.៨៤៣
មានការធានា	១០.៥៩១	៤៣.១៤៨	៦១៧	២.៤៩៦
ពុំមានការធានា				
ឥណទានបាត់បង់	៥៧.៥០៨	២៣៤.២៨៨	៦៨.២៦១	២៧៦.១១៦
មានការធានា	៣៤.១០២	១៣៨.៩៣០	៤.៤៩៦	១៨.១៨៥
ពុំមានការធានា	២១.៩៩២.៣៤២	៨៩.៥៩៦.៨០១	២០.៩៩៧.៦៤៩	៨៤.៩៣៥.៤៩០

ឥណទានមានការធានា គឺជាឥណទានដែលមានទ្រព្យបញ្ចាំជា ប្លង់រឹង និងប្លង់ទន់។ ប្លង់ទន់មិនត្រូវបានចុះបញ្ជីដោយមន្ទីរសុរិយោដី។
ឥណទានពុំមានការធានា គឺជាឥណទានដែលពុំមានទ្រព្យបញ្ចាំ។

(ជ)តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

ឥណទានជាក្រុម	១៥,៦០% - ១៨%	១៨%
ឥណទានឯកត្តជន	១៤,៤០% - ១៨%	១៥,៦០% - ១៨%
ឥណទានសម្រាប់បុគ្គលិក	១៥,៦០%	១៥,៦០%
សហគ្រាសធុនតូច និងមធ្យម	១៣,៣២% - ១៨%	១៥,៨៤% - ២២,៨០%

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-០១៧-១០៩ស្តីពីការកំណត់ ពិធីអត្រាការប្រាក់ ឥណទាន ដែលតម្រូវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទកំណត់អត្រាការប្រាក់មិនឱ្យលើសពី ១៨% ក្នុងមួយឆ្នាំ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ សម្រាប់គ្រប់ឥណទានថ្មី ឥណទានរៀបចំឡើងវិញ និង ឥណទានសងឡើងវិញ។

អត្រាការប្រាក់ ដែលខ្ពស់ជាងកម្រិតអតិបរមានៃអត្រាការប្រាក់តាមផ្លូវច្បាប់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ បង្ហាញពីអត្រាការប្រាក់នៃការដកឥណទាន មុនថ្ងៃដាក់ឱ្យប្រើប្រាស់បទប្បញ្ញត្តិថ្មីនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។ សម្រាប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ មិនមានឥណទាននៅសល់មានអត្រាការប្រាក់ខ្ពស់ជាង ១៨% ទេ។

បម្រែបម្រួលសំវិធានធនសម្រាប់ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ខ្មែររៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ខ្មែររៀល (កំណត់សម្គាល់ ៣.២)
សមតុល្យនៅថ្ងៃទី១ ខែមករា	១៧១.៨៥៦	៦៩៥.១៥៨	១២៧.១៨៨	៥១៨.២៩១
សំវិធានធនឥណទានក្នុងឆ្នាំ	៣៨៧.៦២៩	១.៥៧៦.៨៧៥	១០០.៣០៨	៤០៨.៩៥៦
លុបចោលក្នុងឆ្នាំ	(១២៤.៩៩៦)	(៥០៨.៤៨៤)	(៥៥.៦៤០)	(២២៦.៨៤៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦.៥៥៨	-	(៥.២៤៥)
សមតុល្យថ្ងៃទី៣១ ខែធ្នូ	៤៣៤.៤៨៩	១.៧៧០.១០៧	១៧១.៨៥៦	៦៩៥.១៥៨

១០. មូលធនវិនិយោគ

ការវិនិយោគនេះតំណាងឱ្យការវិនិយោគទៅក្នុង Credit Bureau Holding (Cambodia) Ltd (ហៅកាត់ថា “CBH”) តាមរយៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ CBH គឺជាភាគទុនិកមួយរបស់ Credit Bureau (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនដែលដំណើរការនាំមុខគេខាងផ្នែកផ្តល់ព័ត៌មានឧបករណ៍វិភាគ និងផ្តល់សេវាកម្មផ្នែកទិន្នន័យឥណទានជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់ផ្សេងៗក្នុង ព្រះរាជាណាចក្រកម្ពុជា។

១១ ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ការប្រាក់ដែលត្រូវទទួល	៦១.០១៨	២៤៨.៥៨៧	៥៣.៤២៣	២១៦.០៩៦
បង់កក់លើការជួល	៤៥.៩១១	១៨៧.០៤២	៥២.៦៤៨	២១២.៩៦១
	១០៦.៩២៩	៤៣៥.៦២៩	១០៦.០៧១	៤២៩.០៥៧

១២ ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៣.២)
តម្លៃយោងដុល							
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣៤.១៧៦	៤៥.៧៥៨	៧៧.៦២២	២៦.១២៧	៩២.៨៣២	២៧៦.៥១៥	១.១១៨.៥០៣
ការទិញបន្ថែម	១.៩៤២	៥៧៤	៨៨.១០៧	៣.៧០៩	-	៩៤.៣៣២	៣៨៣.៧៤៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៨.៥៨៥
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៣៦.១១៨	៤៦.៣៣២	១៦៥.៧២៩	២៩.៨៣៦	៩២.៨៣២	៣៧០.៨៤៧	១.៥១០.៨៣១
រំលស់បង្គរ							
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២៤.១៤៣	៣២.៩០៥	៥៣.៨២៧	២២.៨៥៩	៧៧.៩៣២	២១១.៦៦៦	៨៥៦.១៨៩
បន្ទុកក្នុងឆ្នាំ	៥.៤៦៩	៦.៤៥៣	២២.៤៥៨	២.៣៨៣	១១.៨៤៩	៤៨.៦១២	១៩៧.៧៥៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៦.៤៣០
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២៩.៦១២	៣៩.៣៥៨	៧៦.២៨៥	២៥.២៤២	៨៩.៧៨១	២៦០.២៧៨	១.០៦០.៣៧៣
សមតុល្យយោងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៦.៥០៦	៦.៩៧៤	៨៩.៤៤៤	៤.៥៩៤	៣.០៥១	១១០.៥៦៩	៤៥០.៤៥៨

១២ ទ្រព្យសម្បត្តិ និងបរិក្ខារ(ត)

	ការកែលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៣.២)
តម្លៃយោងដុល							
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៣៣.២៧៣	៤៤.៦៣៨	៦៦.៩០៨	២៥.៦៤០	៩២.៨៣២	២៦៣.២៩១	១.០៧២.៩១១
ការទិញបន្ថែម	៩០៣	១.១២០	១០.៧១៤	៤៨៧	-	១៣.២២៤	៥៣.៩១៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៨.៣២២)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៣៤.១៧៦	៤៥.៧៥៨	៧៧.៦២២	២៦.១២៧	៩២.៨៣២	២៧៦.៥១៥	១.១១៨.៥០៣
រំលស់បង្គរ							
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	១៨.២៣៧	២៥.៥៤៩	៤០.៨២៨	២០.០៦៥	៦៥.៥០៥	១៧០.១៨៤	៦៩៣.៥០០
បន្ទុកក្នុងឆ្នាំ	៥.៩០៦	៧.៣៥៦	១២.៩៩៩	២.៧៩៤	១២.៤២៧	៤១.៤៨២	១៦៩.១២២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៦.៤៣៣)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២៤.១៤៣	៣២.៩០៥	៥៣.៨២៧	២២.៨៥៩	៧៧.៩៣២	២១១.៦៦៦	៨៥៦.១៨៩
សមតុល្យយោងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	១០.០៣៣	១២.៨៥៣	២៣.៧៩៥	៣.២៦៨	១៤.៩០០	៦៤.៨៤៩	២៦២.៣១៤

១៣ ទ្រព្យសកម្មអរូបី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ខ្មែររៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ខ្មែររៀល (កំណត់សម្គាល់ ៣.២)
កម្មវិធីកុំព្យូទ័រ				
តម្លៃយោងដុល				
សមតុល្យថ្ងៃទី១ ខែមករា	៤២.៩០០	១៧៣.៥៣០	៤២.៩០០	១៧៤.៨១៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.២៤៥	-	(១.២៨៧)
សមតុល្យថ្ងៃទី៣១ ខែធ្នូ	៤២.៩០០	១៧៤.៧៧៥	៤២.៩០០	១៧៣.៥៣០
វិលសំបង្ហា				
សមតុល្យថ្ងៃទី១ ខែមករា	១៨.៥៩៤	៧៥.២១២	៩.៩៩០	៤០.៧០៩
បន្ទុកក្នុងឆ្នាំ	៨.៥៨០	៣៤.៩០៣	៨.៦០៤	៣៥.០៧៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥៩២	-	(៥៧៥)
សមតុល្យថ្ងៃទី៣១ ខែធ្នូ	២៧.១៧៤	១១០.៧០៧	១៨.៥៩៤	៧៥.២១២
សមតុល្យយោងនាថ្ងៃទី៣១ ខែធ្នូ	១៥.៧២៦	៦៤.០៦៨	២៤.៣០៦	៩៨.៣១៨

១៤ ដើមទុន

ក្រុមហ៊ុនមានដើមទុនចុះបញ្ជីចំនួន ៥.០៩៥.២៩០ ដុល្លារអាមេរិកចែកជា ៥០៩.៥២៩ ភាគហ៊ុនជាមួយតម្លៃភាគហ៊ុន ១០ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនធម្មតាត្រូវបានចេញ និងទូទាត់រួចរាល់។

ព័ត៌មានលម្អិតនៃការកាន់កាប់ភាគហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២០			
	% នៃភាគហ៊ុនកាន់កាប់	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ខ្មែររៀល ចំនួនទឹកប្រាក់
ក្រុមហ៊ុន Gojo & Company. Inc.	៦១,៦៣%	៣១៤.០២៩	៣.១៤០.២៩០	១២.៦៧៧.៣៥១
លោក អន ប៊ុនហាក់	១៩,៦៣%	១០០.០០០	១.០០០.០០០	៤.០៣៧.០០០
លោកស្រី ស្រីសេង ស៊ីវនេង	៨,៤៤%	៤៣.០០០	៤៣០.០០០	១.៧៣៥.៩១០
លោកស្រី សារុន វិធីវត្ត	៨,២៤%	៤២.០០០	៤២០.០០០	១.៦៩៥.៥៤០
លោក ជេត ច័ន្ទប្រសើរ	១,០៨%	៥.៥០០	៥៥.០០០	២២២.០៣៥
លោក ប៉ា ប៊ុណ្ណារីទ្ធី	០,៨៦%	៤.៣៨៥	៤៣.៨៥០	១៧៧.០២២
លោក ប៉ា ប៊ុណ្ណារីទ្ធី (អ្នកតំណាងបុគ្គលិក)	០,១២%	៦១៥	៦.១៥០	២៤.៨២៨
	១០០%	៥០៩.៥២៩	៥.០៩៥.២៩០	២០.៥៦៩.៦៨៦

១៥ បុព្វលាភភាគហ៊ុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២០		
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ចំនួនទឹកប្រាក់ ខ្មែររៀល (កំណត់សម្គាល់៣.២)
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ (ក)	៥១.៥០០	១២១.០២៥	៤៨៨.៥៧៨
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ (ខ)	១៧៦.០០០	៥៧៤.៩៩២	២.៣២១.២៤២
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ (គ)	២០២.០២៩	៨៤២.១៥៧	៣.៣៩៩.៧៨៨
	៤២៩.៥២៩	១.៥៣៨.១៧៤	៦.២០៩.៦០៨

- (ក) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានសម្រេចបង្កើនចំនួនដើមទុនរបស់ក្រុមហ៊ុនពី ចំនួន ៨០.០០០ ភាគហ៊ុន ទៅ ១៣១.៥០០ ភាគហ៊ុន ដែលមានតម្លៃស្មើនឹង ៥១.៥០០ ភាគហ៊ុន ដែលមានតម្លៃស្មើនឹង ១២.៣៥ ដុល្លារអាមេរិកក្នុងមួយ ភាគហ៊ុន។ ភាគហ៊ុនដែលមានតម្លៃចំនួន ២.៣៥ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ត្រូវបានទទួលស្គាល់ជាបុព្វលាភភាគហ៊ុន។ ការបង្កើនចំនួនដើមទុន នេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២។
- (ខ) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សាភិបាលបានសម្រេចបង្កើនដើមទុនពីចំនួន ១៣១.៥០០ ភាគហ៊ុន ទៅ ៣០៧.៥០០ ភាគហ៊ុន ដោយការបោះផ្សាយភាគហ៊ុនបន្ថែមចំនួន ១៧៦.០០០ ភាគហ៊ុន ដែលមានតម្លៃស្មើនឹង ១៣.២៦៧ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុន ដែលមានតម្លៃលើស ចំនួន ៣.២៦៧ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ត្រូវបានទទួលស្គាល់ជា បុព្វលាភភាគហ៊ុន។ ការបង្កើនចំនួនដើមទុន នេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥។
- (គ) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានសម្រេចបង្កើនដើមទុនពីចំនួន ៣០៧.៥០០ ភាគហ៊ុន ទៅ ៥០៩.៥២៩ ភាគហ៊ុន ដោយការបោះផ្សាយភាគហ៊ុនបន្ថែមចំនួន ២០១.៧៩០ ភាគហ៊ុន ដែលមានតម្លៃស្មើនឹង ១៥៩.០២៩ មានតម្លៃស្មើនឹង ១៤.១៦ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន និងភាគហ៊ុនចំនួន ៤២.៧៦១ មានតម្លៃស្មើនឹង ១៤.២០ដុល្លារអាមេរិក ក្នុងមួយ ភាគហ៊ុន។ ភាគហ៊ុនដែលមានតម្លៃលើសចំនួន ៤.១៦ ដុល្លារអាមេរិក និង៤.២០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ត្រូវបានទទួល ស្គាល់ជាបុព្វលាភភាគហ៊ុន។ ការបង្កើនចំនួនដើមទុន នេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។

១៦ ទុនបម្រុងបទប្បញ្ញត្តិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ខ្មែររៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ខ្មែររៀល (កំណត់សម្គាល់៣.២)
ទុនបម្រុងបទប្បញ្ញត្តិលើ៖				
ឥណទានផ្តល់ដល់អតិថិជន	-	-	១៧៤.៦៥២	៧០៥.៦៩៨
ប្រាក់តម្កល់ និងប្រាក់បញ្ញើនៅធនាគារ ផ្សេងៗ	៣៣.៤៩៧	១៣០.២៤៧	៨.៥៣០	៣៤.៣៦៦
	៣៣.៤៩៧	១៣០.២៤៧	១៨៣.១៨២	៧៤០.០៦៤

ដោយអនុលោមតាមប្រកាសលេខ ៧-០១៧-៣៤៤ មាត្រា ៧៣.(ខ) ក្នុងករណីដែលសវិធានធនតាមបទប្បញ្ញត្តិខ្ពស់ជាងការគណនាស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនត្រូវផ្ទេរភាពខុសគ្នាពីក្នុងគណនីប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងទុនបម្រុងបទប្បញ្ញត្តិ។ ទុនបម្រុងបទប្បញ្ញត្តិបែបនេះនឹងត្រូវបង្វិលត្រឡប់ទៅគណនីប្រាក់ចំណេញដែលបានរក្សាទុកវិញនៅពេលដែលសវិធានធនតាមបទប្បញ្ញត្តិមានកម្រិតទាបជាងការគណនាស្របតាមស្តង់ដារទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម។

សម្រាប់សមតុល្យជាមួយធនាគារផ្សេងទៀត សវិធានធនតាមបទប្បញ្ញត្តិគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ មានចំនួន ៣៣.៤៩៧ ដុល្លារអាមេរិក(ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០៖ ៨.៥៣០ ដុល្លារអាមេរិក) ប៉ុន្តែមិនមានចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់ដោយអនុលោមតាមតាមស្តង់ដារទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យមនោះទេ។ ដូច្នេះហើយ ក្រុមហ៊ុនមានការផ្ទេរប្រាក់បង្គរពីគណនីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិចំនួន ៣៣.៤៩៧ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០៖ ៨.៥៣០ ដុល្លារអាមេរិក)។

សម្រាប់គណនាដល់អតិថិជន សវិធានធនតាមបទប្បញ្ញត្តិគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ មានចំនួន ៤០៨.២៦៩ ដុល្លារអាមេរិក (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០៖ ៣៤៦.៥០៨ ដុល្លារអាមេរិក)។ ចំនួននេះគឺទាបជាង (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០៖ ខ្ពស់ជាង) បើប្រៀបធៀបទៅនឹងសវិធានសម្រាប់គណនីអាក្រក់ និងជាប់សង្ស័យដែលកំណត់ក្រោម តាមស្តង់ដារទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យមនោះទេ។ ដូចនេះ ការផ្ទេរបង្គរពីគណនីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិដែលមានចំនួន ១៧៤.៦៥២ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ ត្រូវបានបញ្ចូលទៅគណនីប្រាក់ចំណេញរក្សាទុកវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។

១៧. ធុនប្រាក់ចំណាត់ភាគហ៊ុននិក

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
<i>ប្រាក់កម្ចីពីភាគហ៊ុននិក</i>				
ក្រុមហ៊ុន Gojo & Company. Inc.	១០.០០០.០០០	៤០.៧៤០.០០០	១០.០០០.០០០	៤០.៤៥០.០០០

ប្រាក់កម្ចីពីម្ចាស់ភាគហ៊ុនមិនមានទ្រព្យបញ្ចាំ និងមានអត្រាការប្រាក់ប្រចាំឆ្នាំចន្លោះពី ៥,៧% ទៅ ៦% (ឆ្នាំ២០២០៖ ចន្លោះពី ៤,៩៨% ទៅ ៦,២១%) និងការទូទាត់សងចន្លោះពី១ឆ្នាំ ទៅ ៣ឆ្នាំ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
(ក). តាមកាលកំណត់៖				
ក្នុងអំឡុងពេល១ ខែ	-	-	៥.០០០.០០០	២០.២២៥.០០០
>១ខែ ទៅ ៣ខែ	-	-	-	-
>៣ខែ ទៅ ១២ខែ	១.០០០.០០០	៤.០៧៤.០០០	៤.០០០.០០០	១៦.១៨០.០០០
១ឆ្នាំ ទៅ ៥ឆ្នាំ	៩.០០០.០០០	៣៦.៦៦៦.០០០	១.០០០.០០០	៤.០៤៥.០០០
	១០.០០០.០០០	៤០.៧៤០.០០០	១០.០០០.០០០	៤០.៤៥០.០០០

១៨ ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
WLB Asset II Pte. Ltd.	២.៥០០.០០០	១០.១៨៥.០០០	២.៥០០.០០០	១០.១១២.៥០០
WaterCredit Investment Fund III LP	១.៥០០.០០០	៦.១១១.០០០	១.៥០០.០០០	៦.០៦៧.៥០០
Netherlands Development Finance Company	១.៥០០.០០០	៦.១១១.០០០	-	-
Oikocredit. EDCS U.A	១.០២២.៧២៧	៤.១៦៦.៥៩០	-	-
ធនាគារ វឌ្ឍនៈ ភីអិលស៊ី	១៦៣.៦៣៩	៦៦៦.៦៦៥	៤៩៤.៤៣៨	២.០០០.០០២
ធនាគារ ភ្នំពេញពាណិជ្ជ	-	-	៣៤៦.១០៦	១.៣៩៩.៩៩៩
Chailease Finance Co. Ltd.	-	-	២៣៧.៥០០	៩៦០.៦៨៨
	៦.៦៨៦.៣៦៦	២៧.២៤០.២៥៥	៥.០៧៨.០៤៤	២០.៥៤០.៦៨៩
បុព្វលាភ/(អប្បបរមា)	(៥៨.១៩៦)	(២៣៧.០៩០)	(៥០.៤៧២)	(២០៤.១៦០)
	៦.៦២៨.១៧០	២៧.០០៣.១៦៥	៥.០២៧.៥៧២	២០.៣៣៦.៥២៩

ប្រាក់កម្ចីដុលត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ក). តាមកាលកំណត់				
ក្នុងអំឡុងពេល១ ខែ	-	-	-	-
>១ខែ ទៅ ៣ខែ	-	-	៣៤៦.១០៦	១.៣៩៩.៩៩៩
>៣ខែ ទៅ ១២ខែ	១៦៣.៦៣៩	៦៦៦.៦៦៥	៤០២.៣១៣	១.៦២៧.៣៥៦
១ឆ្នាំ ទៅ ៥ឆ្នាំ	៦.៥២២.៧២៧	២៦.៥៧៣.៥៩០	៤.៣២៩.៦២៥	១៧.៥១៣.៣៣៤
	៦.៦៨៦.៣៦៦	២៧.២៤០.២៥៥	៥.០៧៨.០៤៤	២០.៥៤០.៦៨៩
ខ). តាមរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	៦.៥២២.៧២៧	២៦.៥៧៣.៥៩០	៤.២៣៧.៥០០	១៧.១៤០.៦៨៨
ប្រាក់រៀល	១៦៣.៦៣៩	៦៦៦.៦៦៥	៨៤០.៥៤៤	៣.៤០០.០០១
	៦.៦៨៦.៣៦៦	២៧.២៤០.២៥៥	៥.០៧៨.០៤៤	២០.៥៤០.៦៨៩
គ). តាមអត្រាការប្រាក់				
ប្រាក់ដុល្លារអាមេរិក	៦,៦៦% - ៨,៧២%		៤,៩៨% - ៩%	
ប្រាក់រៀល	៨,៥០% - ៩%		៨,៥% - ៩%	

១៩ អត្ថប្រយោជន៍របស់និយោជិត

ទឹកប្រាក់នេះតំណាងកាតព្វកិច្ចប្រាក់បំណាច់អតីតភាពការងារដែលត្រូវធ្វើឡើងដោយក្រុមហ៊ុនយោងទៅតាមប្រកាសស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

២០ ចំណូលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២) កំណត់ឡើងវិញ
ចំណាយបង្គរ	២០០.០១៤	៨១៤.៨៥៧	១០៩.៣៣៨	៤៤២.២៧២
ការប្រាក់ត្រូវទូទាត់	១៦៥.៦០៨	៦៧៤.៦៨៧	៩៨.៧៤៣	៣៩៩.៤១៥
ការបង់ប្រាក់ជាមុនរបស់អតិថិជន	១៦៥.០៣២	៦៧២.៣៤០	១៨៦.៥៦៦	៧៥៤.៦៥៩
ធានារ៉ាប់រងបុគ្គលិក	៣១.៤៦០	១២៨.១៦៨	៣០.២៣៨	១២២.៣១៣
ផ្សេងៗ	៣.៧៧១	១៥.៣៦៣	៣.៤០៣	១៣.៧៦៤
	៥៦៥.៨៨៥	២.៣០៥.៤១៥	៤២៨.២៨៨	១.៧៣២.៤២៣

២១ ចំណូលការប្រាក់

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២) កំណត់ឡើងវិញ
ឥណទានផ្តល់ដល់អតិថិជន	៣.៨០០.៦៨០	១៥.៤៦១.១៦៦	៣.៩១៣.៧០៧	១៥.៩៥៦.១៨៤
ប្រាក់តម្កល់ និងប្រាក់បញ្ញើនៅធនាគារ ផ្សេងៗ	៧.៤៤២	៣០.២៧៤	៧២៣	២.៩៤៧
	៣.៨០៨.១២២	១៥.៤៩១.៤៤០	៣.៩១៤.៤៣០	១៥.៩៥៩.១៣១

២២. ចំណាយការប្រាក់

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ប្រាក់កម្ចី	៥៥៦.១៧៨	២.២៦២.៥៣២	៥១៨.៥៦៨	២.១១៤.២០១
ទឹកប្រាក់ជំពាក់ភាគទុនិក	៥០១.៧២៣	២.០៤១.០០៩	៧៥៩.៤៨៥	៣.០៩៦.៤២១
	១.០៥៧.៩០១	៤.៣០៣.៥៤១	១.២៧៨.០៥៣	៥.២១០.៦២២

២៣. កម្រៃសេវា និងកម្រៃជើងសា

២៣.១. ចំណូលសេវា និងកម្រៃជើងសា

	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២) កំណត់ឡើងវិញ	
កម្រៃសេវាពីការប្រមូលឥណទាន	២៣.៤៤១	៩៥.៣៥៨	៧.៤៣២	៣០.៣០០
កម្រៃជើងសាលើ CBC	១១.៧៩៣	៤៧.៩៧៤	១១.៣៥២	៤៦.២៨២
	៣៥.២៣៤	១៤៣.៣៣២	១៨.៧៨៤	៧៦.៥៨២

២៣.២. ចំណាយលើកម្រៃសេវា និងកម្រៃជើងសា

	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)	
កម្រៃសេវាដំណើរការប្រាក់កម្ចី	១១.៦៧៦	៤៧.៤៩៧	១៧.៤៥០	៧១.១៤៤
ការខាតបង់លើបំណុល	-	-	៥៦.០១៧	២២.៨៣៨
	១១.៦៧៦	៤៧.៤៩៧	៧៣.៤៦៧	៩៣.៩៨២

២៤. ចំណូលផ្សេងៗ

	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)	
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	៧៥.៦១៧	៣០៧.៦១០	៤៩.០៦០	២០០.០១៨
បន្ទុកហិរញ្ញវត្ថុ	៧៤.១៦៧	៣០១.៧១១	៦៦.៩៧៩	២៧៣.០៧៣
ចំណូលភាគលាភ	៧.៧៦៥	៣១.៥៨៨	១១.៥៨៧	៤៧.២៤០
ចំណូលមូលធិ	-	-	១៨.០០២	៧៣.៣៩៤
ចំណូលផ្សេងៗ	១០.៧៧៦	៤៣.៨៣៧	៥.៥៥៧	២២.៦៥៦
	១៦៨.៣២៥	៦៨៤.៧៤៦	១៤១.១៨៥	៦១៦.៣៨១

២៥ ចំណាយលើបុគ្គលិក

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ប្រាក់បៀវត្ស និងបុព្វលាភ	១.៥៩៧.២៥០	៦.៤៩៧.៦១៣	១.២០៩.៤២៩	៤.៩៣០.៨៤២
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៨១.៤៣៦	៣៣១.២៨២	៥៩.៩១៥	២៤៤.២៧៣
អត្ថប្រយោជន៍មូលនិធិសោធនវត្ថុ	៤២.៨៥៨	១៧៤.៣៤៦	-	-
ធានារ៉ាប់រង	៣០.១២១	១២២.៥៣២	១៦.៨៧៦	៦៨.៨០៣
បណ្តុះបណ្តាលបុគ្គលិក	១២.៥៩១	៥១.២២០	៨.០៧៩	៣២.៩៣៨
សម្ភារៈ និងការធ្វើដំណើរសម្រាប់បុគ្គលិក	១១.០៤៦	៤៤.៩៣៥	១២.៩៨៨	៥២.៩៥២
ផ្សេងៗ	៨.៥៦៤	៣៤.៨៣៩	១៥៧	៦៤១
	១.៧៨៣.៨៦៦	៧.២៥៦.៧៦៧	១.៣០៧.៤៨៤	៥.៣៣០.៤៨៩

២៦ ចំណាយប្រតិបត្តិការ

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ជួលការិយាល័យ	២២៦.២១៨	៩២០.២៥៥	២០០.១១៣	៨១៥.៨៦១
ខាតលើការប្តូររូបិយប័ណ្ណ	៨៤.៣៥៣	៣៤៣.១៤៨	២៩.១៥៧	១១៨.៨៧៣
ថ្លៃឈ្នួលវិជ្ជាជីវៈ	៣៥.០៤០	១៤២.៥៤៣	១៦១.១០២	៦៥៦.៨១៣
ការទំនាក់ទំនង	២១.៧៧៦	៨៨.៥៨៥	១២.៣៣២	៥០.២៧៨
ការជួសជុល និងកែលម្អ	១៥.២៨៤	៦២.១៧៥	១១.៧៤៣	៤៧.៨៧៦
សមាជិកភាព	១៤.៣៨៤	៥៨.៥១៤	២១.០៦១	៨៥.៨៦៦
សម្ភារៈការិយាល័យ និងបរិក្ខារ	១៣.៣៨១	៥៤.៤៣៤	៩.៧៥៦	៣៩.៧៧៥
ទឹកភ្លើង	១១.៩៧៥	៤៨.៧១៤	១១.៥៩៧	៤៧.២៨១
កម្រៃអាជ្ញាប័ណ្ណ	៩.៩០១	៤០.២៧៧	១៩.៤៩៧	៧៩.៤៨៩
អាហារ និងការកំសាន្ត	៩.៥០៥	៣៨.៦៦៦	៤.០៥០	១៦.៥១២
ពន្ធកាត់ទុក	៩.១៥៧	៣៧.២៥១	៣៣.៤៩៥	១៣៦.៥៥៩
ទីផ្សារ និងផ្សាយពាណិជ្ជកម្ម	៨.០៨៨	៣២.៩០២	៨.០៨៥	៣២.៩៦៣
បន្ទុកធនាគារ	៧.៩៧២	៣២.៤៣០	១៧.៥៤៣	៧១.៥២៣
សន្តិសុខ	៦.៦៣៥	២៦.៩៩១	៦.២៤៤	២៥.៤៥៧
ការប្រើប្រាស់យានយន្ត	២.៣០២	៩.៣៦៥	២.៩៥៥	១២.០៤៨
ខាតពីការលុបចោលប្រាក់បញ្ញើ	-	-	៦.៥៥៣	២៦.៧១៧
ផ្សេងៗ	៩៣.៦១៣	៣៨០.៨១៨	៤៣.២១៦	១៧៦.១៨៩
	៥៦៩.៥៨៤	២.៣១៧.០៦៨	៥៩៨.៤៩៩	២.៤៤០.០៨០

២៧. សំវិធានបរិច្ឆេទដែលបានបញ្ចប់

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ឥណទាន	៣៨៧.៦២៩	១.៥៧៦.៨៧៥	១០០.៣០៨	៤០៨.៩៥៦
ធនាគារ	-	-	៦.៤២៤	២៦.១៩០
	៣៨៧.៦២៩	១.៥៧៦.៨៧៥	១០៦.៧៣២	៤៣៥.១៤៦

២៨. ពន្ធ

២៨.១. ចំណាយពន្ធលើប្រាក់ចំណូល

ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការទូទាត់ពន្ធលើប្រាក់ចំណូល (“TOI”) នៅក្នុងអត្រា២០%នៃចំណូលជាប់ពន្ធ ឬពន្ធអប្បបរមា មួយណាដែលខ្ពស់ជាង។ ពន្ធអប្បបរមាគឺជាបំណុលពន្ធប្រចាំឆ្នាំ ដែលស្មើនឹង១%នៃផលរបរប្រចាំឆ្នាំ រួមបញ្ចូលពន្ធទាំងអស់ ។

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៧៥.៤៩៣	៣០៧.១០៥	១៨១.៤៦៣	៧៣៩.៨២៥
ពន្ធពន្យារលើប្រាក់ចំណូល	(៤៦.៩៨៧)	(១៩១.១៤៣)	(២៨.២០០)	(១១៤.៩៧២)
	២៨.៥០៦	១១៥.៩៦២	១៥៣.២៦៣	៦២៤.៨៥៣

ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធដ៏បានត្រូវបានបង្ហាញខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)	
ពន្ធអតិបរមា ១%	៤០.១១៧	១៦៣.១៩៦	៤២.៧៦៥	១៧៤.៣៥៤
ប្រាក់ចំណេញមុនបង់ពន្ធ	១៤៣.៨៣៣	៥៨៥.១១២	៦៧០.១១៨	២.៧៣២.០៧២
អត្រាពន្ធនៃប្រាក់ចំណូល (២០%)	២៨.៧៦៧	១១៧.០២២	១៣៤.០២៤	៥៤៦.៤១៦
បូក ការផ្ទៀងផ្ទាត់៖				
ចំណាយមិនអាចកាត់កងបាន	១.២៥១	៥.០៩១	២១.៩២៩	៨៩.៤០៥
ពន្ធពន្យារមិនទទួលស្គាល់ក្នុងឆ្នាំចាស់ដែលត្រូវបានទទួលស្គាល់ក្នុងឆ្នាំនេះ	(១.៥១២)	(៦.១៥១)	(៤៣.០១៦)	(១៧៥.៣៧៦)
ផលប៉ះពាល់សំវិធានធនឆ្នាំចាស់	-	-	៤០.៣២៦	១៦៤.៤០៨
ចំណាយពន្ធលើប្រាក់ចំណូលបានប៉ាន់ស្មាន	២៨.៥០៦	១១៥.៩៦២	១៥៣.២៦៣	៦២៤.៤៤៣

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ។ ដោយសារតែការអនុវត្តច្បាប់ពន្ធនិងបទប្បញ្ញត្តិលើប្រតិបត្តិការជាច្រើនប្រភេទដែលមានការបង្ហាញពីចំនួនខុសគ្នា។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរនៅពេលក្រោយតាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

២៨.២ ចំណូលពន្ធលើប្រាក់ចំណូល

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៣.២)	
សុមតុល្យនាថ្ងៃទី១ ខែមករា	១០១.៥១៨	៤១០.៦៤០	៧៩.៦០៧	៣២៤.៣៩៩
ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៧៥.៤៩៣	៣០៧.១០៥	១៨១.៤៦៣	៧៣៩.៨២៥
ពន្ធលើប្រាក់ចំណូលដែលបានបង់	(១៤០.៣២១)	(៥៧០.៨២៦)	(១៥៩.៥៥២)	(៦៥០.៤៩៦)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	២.៥៥៦	-	(៣.០៨៨)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៣៦.៦៩០	១៤៩.៤៧៥	១០១.៥១៨	៤១០.៦៤០

២៨.៣ ពន្ធពន្យារទ្រព្យសកម្ម - សុទ្ធ

	សមតុល្យដើមគ្រា	ទទួលស្គាល់ក្នុង ចំណេញ ឬខាត	ដុល្លារអាមេរិក	សមតុល្យចុងគ្រា ពាន់រៀល (កំណត់សម្គាល់៣.២)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និង ទ្រព្យសកម្មអរូបី	(២.៥៩១)	(២.២៦៤)	(៤.៨៥៥)	(១៩.៧៧៩)
សំវិធានគណនីអាក្រក់ និងជាប់សង្ស័យ	-	-	-	-
ធនាគារ	១.៧០៥	(១.៧០៥)	-	-
ឥណទាន	៨.៤៨៤	៤២.៥៤៩	៥១.០៣៣	២០៧.៩០៨
ចំណាយមុនលើអត្ថប្រយោជន៍និយោជិត	(១.៣៧៧)	៨១៥	(៥៦២)	(២.២៩០)
កម្ចី	(១.១២៣)	២៨៩	(៨៣៤)	(៣.៣៩៨)
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	៩.៨៨១	២.៧០៥	១២.៥៨៦	៥១.២៧៥
ពន្ធពន្យារលើប្រាក់ចំណូល	៥១.៧៦៥	(១.១២៩)	៥០.៦៣៦	២០៦.២៩២
(ចំណេញ)/ខាតពិការប្តូររូបិយប័ណ្ណបរទេស	(៣.៩៨០)	៥.៧២៧	១.៧៤៧	៧.១១៨
ពន្ធពន្យារទ្រព្យសកម្ម - សុទ្ធ	៦២.៧៦៤	៤៦.៩៨៧	១០៩.៧៥១	៤៤៧.១២៦

	សមតុល្យដើមគ្រា	ទទួលស្គាល់ក្នុង ចំណេញ ឬខាត	ដុល្លារអាមេរិក	សមតុល្យចុងគ្រា (កំណត់សម្គាល់៣.២)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និង ទ្រព្យសកម្មអរូបី	(៥.៤៣១)	២.៨៤០	(២.៥៩១)	(១០.៤៨១)
សំវិធានគណនីអាក្រក់ និងជាប់សង្ស័យ	-	-	-	-
ធនាគារ	១.៤៤៣	២៦២	១.៧០៥	៦.៨៩៧
ឥណទាន	១២.៥១៦	(៤.០៣២)	៨.៤៨៤	៣៤.៣១៨
ចំណាយមុនលើអត្ថប្រយោជន៍និយោជិត	(១.០២៦)	(៣៥១)	(១.៣៧៧)	(៥.៥៧០)
កម្ចី	(៣៦៩)	(៧៥៤)	(១.១២៣)	(៤.៥៤៣)
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	១០.៥០០	(៦១៩)	៩.៨៨១	៣៩.៩៦៩
ពន្ធពន្យារលើប្រាក់ចំណូល	៦៣.៩១៥	(១២.១៥០)	៥១.៧៦៥	២០៩.៣៨៩
(ចំណេញ)/ខាតពិការប្តូររូបិយប័ណ្ណបរទេស	(៣.៩៦៧)	(១៣)	(៣.៩៨០)	(១៦.០៩៩)
ពន្ធពន្យារទ្រព្យសកម្ម - សុទ្ធ	(៤៣.០១៧)	៤៣.០១៧	-	-
	៣៤.៥៦៤	២៨.២០០	៦២.៧៦៤	២៥៣.៨៨០

២៨.៤ ពន្ធយថាភាព

ប្រព័ន្ធពន្ធដារនៅកម្ពុជា គឺនៅថ្មី និងកំណត់ដោយពន្ធជាច្រើន។ ច្បាប់ជាញឹកញាប់មានការផ្លាស់ប្តូរ ហើយមិនសូវច្បាស់លាស់ និងអាស្រ័យលើការបកស្រាយ។ ជាញឹកញាប់ការបកស្រាយផ្សេងគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធដារ និងក្នុងដែនយុត្តាធិការជាច្រើន។ ពន្ធ គឺត្រូវការត្រួតពិនិត្យនិងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើន ដែលស្របតាមច្បាប់ក្នុងការដាក់ពិន័យដ៏ធ្ងន់ធ្ងរ ទណ្ឌកម្ម និងពិន័យការប្រាក់។

កត្តាខាងលើនេះអាចបង្កើតហានិភ័យពន្ធនៅកម្ពុជា ច្រើនជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាបំណុលពន្ធត្រូវបានផ្តល់គ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃច្បាប់ពន្ធ។ ទោះជាយ៉ាងណា អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នា ហើយការប៉ះពាល់អាចធ្ងន់ធ្ងរ អាចមានតាំងពីការចាប់ផ្តើមដំណើរការក្រុមហ៊ុន។

២៩ កិច្ចសន្យា

ក្រុមហ៊ុនមានការសន្យាលើកតិសន្យាសម្រាប់ការជួលរបស់ការិយាល័យរបស់ខ្លួនដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៣.២)		(កំណត់សម្គាល់៣.២)	
ក្នុងរយៈពេលមួយឆ្នាំ	៤០.១០៦	១៦៣.១៥១	៩៥.២៦៧	៣៨៨.៤០២
ចន្លោះពី២ទៅ៥ឆ្នាំ	១៨.៨៨៩	៧៦.៨៤០	៧៦.៥៩៥	៣១២.២៧៦
	៥៨.៩៩៥	២៣៩.៩៩១	១៧១.៨៦២	៧០០.៦៧៨

៣០ ប្រតិបត្តិការ និង សមតុល្យជាមួយភាគីពាក់ព័ន្ធ

ក្រុមហ៊ុនមានសមតុល្យជាមួយភាគីពាក់ព័ន្ធដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៣.២)		(កំណត់សម្គាល់៣.២)	
ក្រុមហ៊ុន Gojo & Company. Inc.				
គណនីត្រូវទទួល	៣.២៥០	១៣.២៤១	-	-
កម្ចី	១០.០០០.០០០	៤០.៧៤០.០០០	១០.០០០.០០០	៤០.៤៥០.០០០
ការប្រាក់ដែលត្រូវបង់	១៣១.៦៦១	៥៣៦.៣៨៧	៨៩.៧៣៧	៣៦២.៩៨៦
សេវាវិជ្ជាជីវៈបង្គរ	៤១.០៧២	១៦៧.៣២៧	-	-

ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីរយៈពេលខ្លី និងរយៈពេលវែងក្នុងឆ្នាំ ២០២១ និងឆ្នាំ២០២០ ជាមួយក្រុមហ៊ុន Gojo & Company. Inc។ ប្រាក់កម្ចីមានអត្រាការប្រាក់ក្នុងមួយឆ្នាំចាប់ពី ៥,៧% ទៅ៦% (ឆ្នាំ ២០២០៖ ៤,៩៨% ទៅ៦,២១%) គឺមិនមានទ្រព្យធានាហើយមានកាលកំណត់ចាប់ពី ១ឆ្នាំទៅ ៣ឆ្នាំដែលត្រូវបង់នៅកាលបរិច្ឆេទដល់កំណត់។

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនៅក្នុងអំឡុងការិយបរិច្ឆេទត្រូវបានកត់ត្រាដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ចំណាយការប្រាក់				
ក្រុមហ៊ុន Gojo & Company. Inc	៥៥៦.១៧៨	២.២៦២.៥៣២	៥១៧.៨០៨	២.១១១.១០៣
ចំណាយលើសេវាវិជ្ជាជីវៈ				
Gojo & Company. Inc.	៨.៤៩២	៣៤.៥៤៥	១៤៨.៦៩៥	៦០៦.២៣០
ប្រាក់ទទួលបានលើប្រាក់កម្ចីពីភាគហ៊ុនិក				
ក្រុមហ៊ុន Gojo & Company. Inc.	-	-	៩.០០០.០០០	៣៦.៦៩៣.០០០
ការទូទាត់សងប្រាក់កម្ចីដល់ម្ចាស់ភាគហ៊ុនិក				
ក្រុមហ៊ុន Gojo & Company. Inc.	-	-	៥.៩១០.០២៥	២៤.០៩៥.១៧២
លោក ប៉ា ប៊ុណ្ណារីថ្មី	-	-	១០.០០០	៤០.៧៧០

៣១. ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ

គណៈគ្រប់គ្រងសំខាន់ៗគឺត្រូវបានកំណត់ថាជាអ្នកដែលមានសិទ្ធិអំណាចនិងទំនួលខុសត្រូវក្នុងការធ្វើផែនការ ដឹកនាំ និងត្រួតពិនិត្យសកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗរួមមាន ក្រុមប្រឹក្សាភិបាល និងក្រុមគណៈគ្រប់គ្រងសំខាន់ៗ (ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រធាននាយកដ្ឋាននីមួយៗ)។ ប្រាក់សំណងរបស់គណៈគ្រប់គ្រងសំខាន់ៗមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.២)
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែម				
ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រធាន				
នាយកដ្ឋាននីមួយៗ	៥២១.៤២៦	២.១២១.១៦១	៤២៦.២៨១	១.៧៣៧.៩៤៨

៣២. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៣.២)		(កំណត់សម្គាល់៣.២)	
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមបានរំលស់ដកខិនភាពតម្លៃ				
សាច់ប្រាក់ក្នុងដៃ	២៦.៤៣៥	១០៧.៦៩៦	១៥.៣២២	៦១.៩៧៧
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	១.៣១៥.៦១៧	៥.៣៥៩.៨២៤	២.៨៧៩.៩៦៨	១១.៦៤៩.៤៧១
សមតុល្យជាមួយធនាគារផ្សេងៗ	៣.៣៥៦.៩៨២	១៣.៦៧៦.៣៤៥	៨៥២.៩៥៩	៣.៤៥០.២១៩
ឥណទានផ្តល់ដល់អតិថិជន	២១.៥០៦.៥៣៥	៨៧.៦១៧.៦២៤	២០.៧៦២.៨៣១	៨៣.៩៨៥.៦៥១
មូលធនវិនិយោគ	១០.០០០	៤០.៧៤០	១០.០០០	៤០.៤៥០
ទ្រព្យសកម្មផ្សេងៗ(*)	៣.២៥២	១៣.២៤៩	១.៧៥០	៧.០៧៩
	២៦.២១៨.៨២១	១០៦.៨១៥.៤៧៨	២៤.៥២២.៨៣០	៩៩.១៩៤.៨៨៧

(*) មិនរាប់បញ្ចូលការបង់ប្រាក់មុន និងប្រាក់កក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៣.២)		(កំណត់សម្គាល់៣.២)	
បំណុលហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមបានរំលស់				
ទឹកប្រាក់ជំពាក់ភាគហ៊ុនិក	១០.០០០.០០០	៤០.៧៤០.០០០	១០.០០០.០០០	៤០.៤៥០.០០០
ប្រាក់កម្ចី	៦.៦២៥.១៧០	២៧.០០៣.១៦៥	៥.០២៧.៥៧២	២០.៣៣៦.៥២៩
បំណុលផ្សេងៗ(**)	៣៦៩.៣៩០	១.៥០៤.៨៩៤	២១១.៤៨៣	៨៥៥.៤៤៨
	១៦.៩៩៤.៥៦០	៦៩.២៤៨.០៥៩	១៥.២៣៩.០៥៥	៦១.៦៤១.៩៧៧

(**) មិនរាប់បញ្ចូលពន្ធដែលត្រូវបង់ទៅអាជ្ញាធរពន្ធ

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍ណែនាំ និងគោលនយោបាយដែលបានអនុម័តដោយក្រុមហ៊ុន ដើម្បីចាត់ចែងនូវហានិភ័យដែលកើតឡើងក្នុងសកម្មភាពអាជីវកម្ម មានដូចខាងក្រោម៖

៣៣.១. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ប្រាក់ចំណូល និងការខាតបង់លើប្រាក់ដើមក្នុង ទម្រង់ជាសំវិធានធនជាក់លាក់ ដោយសារការមិនបានទូទាត់សងបំណុលរបស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្មតាម រយៈការផ្តល់ឥណទាន និងសកម្មភាពវិនិយោគ។

កត្តាចម្បង ដែលនាំឱ្យមានហានិភ័យឥណទាន កើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន និងសមតុល្យជាមួយធនាគារនានា។ ចំនួនហានិភ័យឥណទាននេះ ត្រូវបានបង្ហាញជាតម្លៃយោងរបស់ទ្រព្យសកម្មនៅក្នុងតារាងតុល្យការ។

សកម្មភាពឥណទាន ត្រូវបានអនុវត្តទៅតាមគោលនយោបាយឥណទាន ដើម្បីធានាឱ្យសម្រេចបាននូវគោលបំណងទូទៅក្នុងការឱ្យកម្ចី តាមរយៈឥណទានដែលមានគុណភាពល្អ ហើយហានិភ័យឥណទានត្រូវបានបែងចែកតាមថ្នាក់ខុសៗគ្នាក្នុងការគ្រប់គ្រង។ គោល នយោបាយឥណទាន បានបញ្ចូលនូវគោលនយោបាយផ្តល់ឥណទានគោលនយោបាយទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដែល ត្រូវអនុវត្តដើម្បីកាត់បន្ថយនូវ ហានិភ័យឥណទាន និងដើម្បីធានាថាបានអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុនអនុវត្តនូវនីតិវិធីក្នុងការជ្រើសរើសដៃគូធនាគារ ដើម្បីគ្រប់គ្រងនូវហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យឥណទានរបស់ខ្លួន។

(i) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន វាយតម្លៃកម្រិតភរិយភាព នៃការខកខានមិនបានសងបំណុលរបស់អ្នកខ្ចីប្រាក់ជា ឯកត្តជន ដោយផ្ដោតលើការព្យាករណ៍ប្រាក់ ចំណូល និងលំហូរសាច់ប្រាក់របស់អ្នកខ្ចីប្រាក់។ គណៈកម្មាធិការឥណទាន ទទួលខុសត្រូវក្នុងការអនុម័តផ្តល់ឥណទានជូនអតិថិជន។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ក្រុមហ៊ុនគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលវាត្រូវបានរកឃើញ។

ក្រុមហ៊ុនប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីបន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលអនុវត្តជាទូទៅបំផុតក្នុង ចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំ ចំពោះឥណទានផ្តល់ដល់អតិថិជន។ ឥណទានក៏ត្រូវបានផ្តល់ទៅឱ្យ អ្នកខ្ចីជាអាជីវកម្មធុនតូច ដែលក្រុមហ៊ុនគិតថានឹងទទួលបានប្រាក់ចំណេញ។

ក្រុមប្រឹក្សាភិបាលជឿជាក់ថាហានិភ័យឥណទានអតិបរមា មានកម្រិតស្មើនឹងតម្លៃយោងរបស់ឥណទានដក សំវិធានធន សម្រាប់ឥណទាន ជាប់សង្ស័យនិងសមតុល្យជាមួយធនាគារនានា។

(iii) គោលនយោបាយក្នុងការកំណត់ឱនភាពតម្លៃ និងការធ្វើសំវិធានធនលើឱនភាព

ក្រុមហ៊ុន ត្រូវអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើឱនភាពដែលស្របតាមប្រកាស លេខ ធ៧-០១៧-៣៤៤ ប្រ.ក និង សារាចរលេខ ធ៧-០១៨-០០១ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើឱនភាព។

(iv) ការប្រឈមនឹងការខាតបង់ពីហានិភ័យឥណទានពាក់ព័ន្ធនឹងឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៣.២)		(កំណត់សម្គាល់៣.២)	
ឥណទានផ្តល់ដល់អតិថិជន - ដុល				
មិនហួសកាលកំណត់ និងមិនទាន់មានឱនភាពតម្លៃ	២០.៩៤៨.៤៩៣	៨៥.៣៤៤.១៦១	២០.៤៣២.០៩៨	៨២.៦៤៧.៨៣៦
ហួសកាលកំណត់ ប៉ុន្តែមិនទាន់មានឱនភាពតម្លៃ	៣៧៦.៩៥០	១.៥៣៥.៦៩៤	៣១០.៤២០	១.២៥៥.៦៤៩
ឱនភាពឥណទានដាច់ដោយឡែក	១៨១.០៩២	៧៣៧.៧៦៩	២០.៣១៣	៨២.១៦៦
	២១.៥០៦.៥៣៥	៨៧.៦១៧.៦២៤	២០.៧៦២.៨៣១	៨៣.៩៨៥.៦៥១

- **ឥណទានផ្តល់ដល់អតិថិជន ដែលមិនទាន់ហួសកាលកំណត់ និងមានឱនភាពតម្លៃ**
ឥណទានដែលមិនទាន់ផុតកំណត់ មិនត្រូវបានចាត់ទុកឱនភាពតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងមកបញ្ជាក់ផ្ទុយពីនេះ។
- **ឥណទានហួសកាលកំណត់ ប៉ុន្តែមានឱនភាពតម្លៃ**
ឥណទានដែលហួសកាលកំណត់សង តិចជាង ៣១ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី និងតិចជាង ៩០ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង មិនត្រូវបានចាត់ទុកឱនភាពតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងបញ្ជាក់ផ្ទុយពីនេះ។
- **ឥណទានផ្តល់ដល់អតិថិជនដែលឱនភាពតម្លៃ**
អនុលោមតាមប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើចំណាត់ថ្នាក់ និង សំវិធានធនលើអ៊ីមភែរមិន និងសាច់ប្រាក់លេខ ធ៧-០១៨-០០១ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ លើការអនុវត្តន៍ចំពោះប្រកាស ស្តីពីការធ្វើចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសំវិធានធនលើអ៊ីមភែរមិន បានចែងថា ឥណទាន និងបុរេប្រទានដែលផុតកំណត់សងលើសពី ៣០ថ្ងៃ សម្រាប់ ឥណទានរយៈពេលខ្លី និង ៨៩ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ត្រូវបានចាត់ទុកឱនភាពតម្លៃ ហើយកម្រិតអប្បបរមា នៃសំវិធាន ធនជាក់លាក់សម្រាប់ការឱនភាពតម្លៃ ត្រូវបានគេកត់ត្រាអាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ លុះត្រាតែមានព័ត៌មានផ្សេងបញ្ជាក់ ផ្ទុយពីនេះ។

អនុលោមទៅតាមសេចក្តីណែនាំ ចេញដោយធនាគារជាតិនៃកម្ពុជា បានចែងថា កម្រិតចាំបាច់អប្បបរមា នៃសំវិធានធនលើហ្វាស៊ីលី ធីឥណទាន បានធ្វើឡើងអាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ លើកលែងតែមានព័ត៌មានផ្សេងទៀត ដែលអាចរកបានដើម្បីបញ្ជាក់ ពីលទ្ធភាពសងរបស់សមភាគី។

សកម្មភាពរៀបចំឡើងវិញរួមមានការរៀបចំពន្យារនៃការទូទាត់ការសង ការផ្លាស់ប្តូរ និងការពន្យារពេលទូទាត់សង។ តាមរយៈការ រៀបចំឡើងវិញនេះ ឥណទាន គឺនៅតែរក្សាទុកក្នុងចំណាត់ថ្នាក់ដដែល។

អនុលោមតាមប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើចំណាត់ថ្នាក់និង សំវិធានធនលើអ៊ីមភែរមិន ក្នុងប្រការទី ៨១ ត្រូវបានរៀបចំឡើងវិញ ឥណទាននោះគឺត្រូវស្ថិតក្នុងចំណាត់ថ្នាក់ដដែល ទោះបីការទូទាត់សងមានភាពប្រសើរ ក្រោយពីការរៀបចំក៏ដោយ។ ចំណាត់ថ្នាក់នេះមិនអាចស្តារឱ្យល្អជាងមុនបានទេ លុះត្រាតែបានទូទាត់សងប្រាក់ដើម និងការប្រាក់ ក្នុងរយៈពេល ៦ ដំណាក់កាល និងក្នុងរយៈពេលមិនតិចជាង ៦ខែ។
- **ឱនភាពនៃឥណទានជាប់ដោយឡែក**
ឱនភាពឥណទានផ្តល់ដល់អតិថិជនមួយៗ គឺជាប្រភេទឥណទានដែលក្រុមហ៊ុនកំណត់ថាមានភស្តុតាងជាក់លាក់ និងការខាតបង់ និងរំពឹងថាបានប្រមូលទារមកវិញតាមប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាឥណទានផ្តល់ដល់អតិថិជន។

៣៣.២. ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការផ្ទៃក្នុង ធនធានមនុស្ស និង ប្រព័ន្ធ ឬបណ្តាលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតរួចហើយ ការ ត្រួតពិនិត្យ និងការវាយតម្លៃ ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម ធ្វើឡើងដោយគណៈគ្រប់គ្រង និងការត្រួតពិនិត្យដែលផ្តល់ដោយ ក្រុមប្រឹក្សាភិបាល។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងគោលនយោបាយត្រួតពិនិត្យច្បាស់លាស់មួយ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗត្រូវបានអនុវត្ត។ វិធានទាំងនេះរួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខាការកំណត់ប្រព័ន្ធ ត្រួតពិនិត្យការរៀបចំនូវនីតិវិធី និងឯកសារសំអាង។ គោលនយោបាយ និងវិធានទាំងនេះ ត្រូវបានត្រួតពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុ។

៣៣.៣. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬ អត្រាទីផ្សារដែលមានសមាសធាតុសំខាន់ពីរគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។ ហានិភ័យទីផ្សារកើតចេញពីសកម្មភាពជួញដូរ ត្រូវបានគ្រប់គ្រងដោយការកំណត់នូវតម្លៃទីផ្សារ សម្រាប់ស្ថានភាពជួញដូរ ធៀបនឹងកម្រិតហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន។ ក្រុមហ៊ុន មានហានិភ័យរូបិយប័ណ្ណបរទេសដែលបណ្តាលមក ពីការប្រើប្រាស់រូបិយប័ណ្ណផ្សេងៗជាច្រើន។ ហានិភ័យរូបិយប័ណ្ណបរទេសកើតឡើង ពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងការទទួលស្គាល់ ទ្រព្យសកម្ម និងបំណុល។

ក្រុមហ៊ុន បានរក្សានូវអនុបាតហានិភ័យរូបិយប័ណ្ណបរទេសជាអប្បបរមា ដូចនេះក្រុមហ៊ុនមានផលប៉ះពាល់កម្រិតទាបដល់ហានិភ័យរូបិយប័ណ្ណបរទេស។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសរុបតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ដុល្លារអាមេរិក	ខ្មែររៀល	ដុល្លារអាមេរិក
	(សមមូលជាដុល្លារអាមេរិក)		
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	១១.៦៤៣	១៤.៧៩២	២៦.៤៣៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៣១៤.៣០៩	១.៣០៨	១.៣១៥.៦១៧
សមតុល្យនៅធនាគារនានា	២.៩៦៧.៣៧៤	៣៨៩.៦០៨	៣.៣៥៦.៩៨២
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	១៨.៨៩៨.៦៥០	២.៦០៧.៨៨៥	២១.៥០៦.៥៣៥
មូលធនវិនិយោគ	១០.០០០	-	១០.០០០
ទ្រព្យសកម្មផ្សេងៗ	៣.២៤៧	៥	៣.២៥២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៣.២០៥.២២៣	៣.០១៣.៥៩៨	២៦.២១៨.៨២១
បំណុលហិរញ្ញវត្ថុ			
ទឹកប្រាក់ជំពាក់ភាគហ៊ុនិក	១០.០០០.០០០	-	១០.០០០.០០០
ប្រាក់កម្ចី	៦.៤៦៥.២៩១	១៦២.៨៧៩	៦.៦២៨.១៧០
បំណុលផ្សេងៗ	៣៦៩.៣១០	៨០	៣៦៩.៣៩០
បំណុលហិរញ្ញវត្ថុសរុប	១៦.៨៣៤.៦០១	១៦២.៩៥៩	១៦.៩៩៧.៥៦០
បំណុលហិរញ្ញវត្ថុសុទ្ធ	៦.៣៧០.៦២២	២.៨៥០.៦៣៩	៩.២២១.២៦១
សមតុល្យគិតជាពាន់រៀល (កំណត់សម្គាល់លេខ ៣.២)	២៥.៩៥៣.៩១៦	១១.៦១៣.៥០៣	៣៧.៥៦៧.៤១៩

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	ដុល្លារអាមេរិក	ខ្មែររៀល	ដុល្លារអាមេរិក
	(សមមូលជាដុល្លារអាមេរិក)		
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	១០.៤៦០	៤.៨៦២	១៥.៣២២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២.៨៧៩.១៨១	៧៨៧	២.៨៧៩.៩៦៨
សមតុល្យនៅធនាគារនានា	៦៤១.០៣៤	២១១.៩២៥	៨៥២.៩៥៩
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	១៨.២១៧.៥០០	២.៥៤៥.៣៣១	២០.៧៦២.៨៣១
មូលធនវិនិយោគ	១០.០០០	-	១០.០០០
ទ្រព្យសកម្មផ្សេងៗ	១.៧៥០	-	១.៧៥០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២១.៧៩៩.៩២៥	២.៧៦២.៩០៥	២៤.៥៦២.៨៣០
បំណុលហិរញ្ញវត្ថុ			
ទឹកប្រាក់ជំពាក់ភាគហ៊ុនិក	១០.០០០.០០០	-	១០.០០០.០០០
ប្រាក់កម្ចី	៤.១៨៣.៦៦៦	៨៤៣.៩០៦	៥.០២៧.៥៧២
បំណុលផ្សេងៗ	២០៨.៩១៩	២.៥៦៤	២១១.៤៨៣
បំណុលហិរញ្ញវត្ថុសរុប	១៤.៣៩២.៥៨៥	៨៤៦.៤៧០	១៥.២៣៩.០៥៥
បំណុលហិរញ្ញវត្ថុសុទ្ធ	៧.៣៦៧.៣៤០	១.៩១៦.៤៣៥	៩.២៨៣.៧៧៥
សមតុល្យគិតជាពាន់រៀល (កំណត់សម្គាល់លេខ ៣.២)	២៩.៨០០.៨៩០	៧.៧៥១.៩៨០	៣៧.៥៥២.៨៧០

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើអស្ថេរភាពនៃចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួល នូវកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ការកើតឡើង នូវហានិភ័យអត្រាការប្រាក់ គឺមានទំនាក់ទំនងជាមួយទៅលើឥណទាន សមតុល្យនៅធនាគារ និងប្រាក់កម្ចី។

ដោយសារតែអត្រាការប្រាក់ថេរ ហើយអត្រាការប្រាក់មានការផ្លាស់ប្តូរតាមអត្រាទីផ្សារ ក្រុមហ៊ុនមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការទប់ស្កាត់នូវហានិភ័យអត្រាការប្រាក់នេះទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី
របាយការណ៍ហិរញ្ញវត្ថុត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

	រហូតដល់១ ខែ ដុល្លារអាមេរិក	ពី ១ – ៣ ខែ ដុល្លារអាមេរិក	ពី ៣ – ១២ ខែ ដុល្លារអាមេរិក	ពី ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៦.៤៣៥	២៦.៤៣៥	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	២៥៤.៧៦៥	១.០៦០.៨៥២	១.៣១៥.៦១៧	០,០៤%
សមតុល្យនៅធនាគារនានា	៣.១០០.៨៣៨	-	-	-	-	២៥៦.១៤៤	៣.៣៥៦.៩៨២	
								១២,៣២% to
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	៦៥.៦៨១	១២៩.៧២៨	១.៥១៣.៣៣៩	១៨.៣២៣.១៣០	១.៤៧៤.៦៥៧	-	២១.៥០៦.៥៣៥	១៨%
មូលធនវិនិយោគ	-	-	-	-	-	១០.០០០	១០.០០០	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៣.២៥២	៣.២៥២	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣.១៦៦.៥១៩	១២៩.៧២៨	១.៥១៣.៣៣៩	១៨.៣២៣.១៣០	១.៧២៩.៤២២	១.៣៥៦.៦៨៣	២៦.២១៨.៨២១	
បំណុលហិរញ្ញវត្ថុ								
ទឹកប្រាក់ជំពាក់ភាគហ៊ុនិក	-	-	១.០០០.០០០	៩.០០០.០០០	-	-	១០.០០០.០០០	៥,៧០% to ៦%
ប្រាក់កម្ចី	-	-	១៦២.៨៧៩	៦.៤៦៥.២៩១	-	-	៦.៦២៨.១៧០	៦,៦៦% to ៩%
បំណុលផ្សេងៗ	-	-	-	-	-	៣៦៩.៣៩០	៣៦៩.៣៩០	
បំណុលហិរញ្ញវត្ថុសរុប	-	-	១.១៦២.៨៧៩	១៥.៤៦៥.២៩១	-	៣៦៩.៣៩០	១៦.៩៩៧.៥៦០	
ចំនួនគម្លាតការប្រាក់សរុប	៣.១៦០.៥១៩	១២៩.៧២៨	៣៥០.៤៦០	២.៨៥៧.៨៣៩	១.៧២៩.៤២២	៩៨៧.២៩៣	៩.២២១.២៦១	
សមតុល្យគិតជាពាន់រៀល								
(កំណត់សម្គាល់លេខ ៣.២)	១២.៩០០.៣៩៨	៥២៨.៥១២	១.៤២៧.៧៧៤	១១.៦៤២.៨៣៦	៧.០៤៥.៦៦៥	៤.០២២.២៣៤	៣៧.៥៦៧.៤១៩	

(iii) ហានិភ័យអត្រាការប្រាក់(ត)

	រហូតដល់១ ខែ ដុល្លារអាមេរិក	ពី ១ – ៣ ខែ ដុល្លារអាមេរិក	ពី ៣ – ១២ ខែ ដុល្លារអាមេរិក	ពី ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៥.៣២២	១៥.៣២២	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	២៥៤.៧៦៥	២.៦២៥.២០៣	២.៨៧៩.៩៦៨	០,០៦%
សមតុល្យនៅធនាគារនានា	៨៣១.៥៤៧	-	-	-	-	២១.៤១២	៨៥២.៩៥៩	១៥,៦០% to
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	២២.៣២២	៧៧.០៩០	១.៣២៥.៤៥២	១៨.១៦៥.៣៤៧	១.១៧២.៦២០	-	២០.៧៦២.៨៣១	២២,៨០%
មូលធនវិនិយោគ	-	-	-	-	-	១០.០០០	១០.០០០	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១.៧៥០	១.៧៥០	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨៥៣.៨៦៩	៧៧.០៩០	១.៣២៥.៤៥២	១៨.១៦៥.៣៤៧	១.៤២៧.៣៨៥	២.៦៧៣.៦៨៧	២៤.៥២២.៨៣០	
បំណុលហិរញ្ញវត្ថុ								
								៤,៩៨% ទៅ
ទឹកប្រាក់ជំពាក់ភាគហ៊ុនិក	៥.០០០.០០០	-	៤.០០០.០០០	១.០០០.០០០	-	-	១០.០០០.០០០	៦,២១%
ប្រាក់កម្ចី	-	៣៤៥.៧១៩	៤០១.៨១៧	៤.២៨០.០៣៦	-	-	៥.០២៧.៥៧២	៤,៩៨% ទៅ ៩%
បំណុលផ្សេងៗ	-	-	-	-	-	២១១.៤៨៣	២១១.៤៨៣	
បំណុលហិរញ្ញវត្ថុសរុប	៥.០០០.០០០	៣៤៥.៧១៩	៤.៤០១.៨១៧	៥.២៨០.០៣៦	-	២១១.៤៨៣	១៥.២៣៨.០៥៥	
ចំនួនគម្លាតការប្រាក់សរុប	(៤.១៤៦.១៣១)	(២៦៨.៦២៩)	(៣.០៧៦.៣៦៥)	១២.៨៨៥.៣១១	១.៤២៧.៣៨៥	២.៤៦២.២០៤	៩.២៨៣.៧៧៥	
សមតុល្យគិតជាពាន់រៀល								
(កំណត់សម្គាល់លេខ ៣.២)	(១៦.៧៧១.១០០)	(១.០៨៦.៦០៤)	(១២.៤៤៣.៨៩៦)	៥២.១២១.០៨៣	៥.៧៧៣.៧៧២	៩.៩៥៩.៦១៥	៣៧.៥៥២.៨៧០	

៣៣.៤. ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យានិងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេល ដែលដល់កាលកំណត់សងក្នុងតម្លៃ។

បន្ថែមពីនេះទៀតការអនុវត្តន៍យ៉ាងលម្អិតតាមការតម្រូវសាច់ប្រាក់ងាយស្រួល គណៈគ្រប់គ្រងបាន ត្រួតពិនិត្យយ៉ាងជាក់លាក់ទៅលើលំហូរសាច់ប្រាក់ចេញចូល និងចំនួនគម្លាតតាមកាលវេលាសន្យាតាម រយៈការរាយការណ៍ជាប្រចាំ។ ការប្រែប្រួលឥណទាន ត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីធានាថាទ្រព្យសកម្មងាយស្រួលមានលក្ខណៈគ្រប់ គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សង។

តារាងខាងក្រោមនេះ គឺជាការបង្ហាញនូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន តាមកាលវេលាសន្យាក្នុងការសន្យាសង និងរួមបញ្ចូលនូវចំនួនការប្រាក់ដែលត្រូវទូទាត់។

	រហូតដល់១ ខែ ដុល្លារអាមេរិក	ពី ១ – ៣ ខែ ដុល្លារអាមេរិក	ពី ៣ – ១២ ខែ ដុល្លារអាមេរិក	ពី ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	២៦.៤៣៥	-	-	-	-	-	២៦.៤៣៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.០៦០.៨៥២	-	-	-	-	២៥៤.៧៦៥	១.៣១៥.៦១៧
សមតុល្យនៅធនាគារនានា	៣.៣៥៦.៩៨២	-	-	-	-	-	៣.៣៥៦.៩៨២
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	១.១៧៤.៤៩០	២.០៧៨.៦៦៧	៧.៩៧៣.០៩៣	១៦.៩៧៣.៩២៩	១៧៦.៣៣៧	-	២៨.៣៧៦.៥១៦
មូលធនវិនិយោគ	-	-	-	-	-	១០.០០០	១០.០០០
ទ្រព្យសកម្មផ្សេងៗ	៣.២៥២	-	-	-	-	-	៣.២៥២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥.៦២២.០១១	២.០៧៨.៦៦៧	៧.៩៧៣.០៩៣	១៦.៩៧៣.៩២៩	១៧៦.៣៣៧	២៦៤.៧៦៥	៣៣.០៨៨.៨០២
បំណុលហិរញ្ញវត្ថុ							
ទឹកប្រាក់ជំពាក់ភាគហ៊ុនិក	២២.០៣៨	៩.៦៩៩	១.៣៧៥.៧៤០	៩.២៤៩.៥៥១	-	-	១០.៦៥៧.០២៨
ប្រាក់កម្ចី	១៩.៣៩៥	៧៩៤.៧៦០	១.៩៨៤.៦១៦	៤.៧៨៨.៥៦២	-	-	៧.៩៨៧.៣៣៣
បំណុលផ្សេងៗ	២៣៦.១៦៣	១១.១០៦	៩៩.៣៧៣	២២.៧៤៨	-	-	៣៦៩.៣៩០
បំណុលហិរញ្ញវត្ថុសរុប	២៧៧.៥៩៦	៨១៥.៥៦៥	៣.៤៥៩.៧២៩	១៤.០៦០.៨៦១	-	-	១៨.៦១៣.៧៥១
ចំនួនគម្លាតការប្រាក់សរុប	៥.៣៤៤.៤១៥	១.២៦៣.១០២	៤.៥១៣.៣៦៤	២.៩១៣.០៦៨	១៧៦.៣៣៧	២៦៤.៧៦៥	១៤.៤៧៥.០៥១
សមតុល្យគិតជាពាន់រៀល							
(កំណត់សម្គាល់លេខ ៣.២)	២១.៧៧៣.១៤៨	៥.១៤៥.៨៧៨	១៨.៣៨៧.៤៤៥	១១.៨៦៧.៨៣៩	៧១៨.៣៩៧	១.០៧៨.៦៥៣	៥៨.៩៧១.៣៦០

៣៣.៤. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	រហូតដល់១ ខែ ដុល្លារអាមេរិក	ពី ១ – ៣ ខែ ដុល្លារអាមេរិក	ពី ៣ – ១២ ខែ ដុល្លារអាមេរិក	ពី ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	១៥.៣២២	-	-	-	-	-	១៥.៣២២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២.៦២៥.២០៣	-	-	-	-	២៥៤.៧៦៥	២.៨៧៩.៩៦៨
សមតុល្យនៅធនាគារនានា	៨៥២.៩៥៩	-	-	-	-	-	៨៥២.៩៥៩
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	១.០៣៧.៤៣៩	១.៩៧៦.៦៤៣	៧.៨៨០.៩២១	១៥.៩០៤.៣៨៧	១៨១.៨៣៦	-	២៦.៩៨១.២២៦
មូលធនវិនិយោគ						១០.០០០	១០.០០០
ទ្រព្យសកម្មផ្សេងៗ	១.៧៥០	-	-	-	-	-	១.៧៥០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៤.៥៣២.៦៧៣	១.៩៧៦.៦៤៣	៧.៨៨០.៩២១	១៥.៩០៤.៣៨៧	១៨១.៨៣៦	២៦៤.៧៦៥	៣០.៧៤១.២២៥
បំណុលហិរញ្ញវត្ថុ							
ទឹកប្រាក់ជំពាក់ភាគហ៊ុនិក	៥.០០០.០០០	៥៤.៨១៧	៤.០៨៩.៩៣៨	១.០២៦.១៣៧	-	-	១០.១៧០.៨៩២
ប្រាក់កម្ចី	២៨.២៣៨	៥៦៩.២១៩	៦៨៥.០២៦	៤.៧៥១.៥២១	-	-	៦.០៣៤.០០៤
បំណុលផ្សេងៗ	១០៦.២១៧	៩.០០៥	៨០.១៧៩	១៦.០៨២	-	-	២១១.៤៨៣
បំណុលហិរញ្ញវត្ថុសរុប	៥.១៣៤.៤៥៥	៦៣៣.០៤១	៤.៨៥៥.១៤៣	៥.៧៩៣.៧៤០	-	-	១៦.៤១៦.៣៧៩
ចំនួនគម្លាតការប្រាក់សរុប	(៦០១.៧៨២)	១.៣៤៣.៦០២	៣.០២៥.៧៧៨	១០.១១០.៦៤៧	១៨១.៨៣៦	២៦៤.៧៦៥	១៤.៣២៤.៨៤៦
សមតុល្យគិតជាពាន់រៀល (កំណត់សម្គាល់លេខ ៣.២)	(២.៤៣៤.២០៨)	៥.៤៣៤.៨៧០	១២.២៣៩.២៧២	៤០.៨៩៧.៥៦៧	៧៣៥.៥២៧	១.០៧០.៩៧៤	៥៧.៩៤៤.០០២

៣៣.៥. ការគ្រប់គ្រងដើមទុន

ក. ដើមទុនតាមបទប្បញ្ញត្តិ

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវតម្រូវការដើមទុនរបស់ក្រុមហ៊ុនជារួម ។

គោលនយោបាយរបស់ក្រុមហ៊ុន គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និង ដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនលើភាគលាភ ម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនបានទទួលស្គាល់នូវតម្រូវការដើម្បីធានាឱ្យបាននូវ តុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងនូវបំណុលខ្ពស់ និងអត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពមូលធនល្អ។

ក្រុមហ៊ុនបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ។

ខ. ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានជម្រុញមួយភាគធំដោយប្រសិទ្ធភាពចំណូលលើមូលធនដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកតាមដើមទុនដែលកំណត់ដោយច្បាប់ជាចម្បង។

៣៤. ព្រឹត្តិការណ៍ប្រកាសការិយបរិច្ឆេទនៃរបាយការណ៍

មិនមានការកែប្រែ ឬព្រឹត្តិការណ៍ដែលមិនអាចកែប្រែបាន បានកើតមានឡើងនៅរវាងកាលបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះទេ។

៣៥. សេចក្តីអនុញ្ញាតិនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២។